

បាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០០៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក និងសាស្ត្រាចារ្យ ចំនួន ២៨ រូប ៨១៦៣
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០០៨ ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌមន្ត្រីរាជការ នៃ ទិស្តីការគណៈរដ្ឋមន្ត្រី ទៅក្នុងឋានន្តរស័ក្តិ អនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន ០៤ រូប ៨១៦៥
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០០៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជណាមក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និងអស់លោក ចំនួន ០៤ រូប ៨១៦៦
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០១០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី និងអស់លោក ចំនួន ២៧ រូប ៨១៦៧
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០១១ ស្តីពី ការតែងតាំងលោក **ជូ ហុនអ៊ាន** ជាឧកញ៉ា ៨១៦៨
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០១២ ស្តីពី ការតែងតាំងលោក **វ៉ាន គិតមែន** ជាឧកញ៉ា ៨១៦៩
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០១៣ ស្តីពី ការតែងតាំងលោក **មាស សុរិយា** ជាឧកញ៉ា ៨១៧០
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០១៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ លោកស្រី **គឹម ឡាន** ៨១៧១
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០១៥ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ ដល់លោក **ជូវ៉ូណូ ហាន់ជូកូ** (JUWONO HANDOKO) ជនជាតិឥណ្ឌូនេស៊ី សញ្ជាតិ ឥណ្ឌូនេស៊ី ៨១៧២
- ២៩-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០១៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រឋម ដល់លោក **គ្រិស អ៊ីង** (CHRIS NG) ជនជាតិសិង្ហបុរី សញ្ជាតិសិង្ហបុរី ៨១៧៣

២៩-៩-២០១៥	-ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០១៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ ដល់លោក កាតូរិយ៉ូអ៊ិដិ (KATO RYOICHI) ជនជាតិជប៉ុន សញ្ជាតិជប៉ុន	៨១៧៤
២៩-៩-២០១៥	-ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០១៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស យស តាមលំដាប់ថ្នាក់ ចំពោះ អស់លោក ចំនួន ១២ រូប	៨១៧៥
២៩-៩-២០១៥	-ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០១៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ០៦ រូប	៨១៧៦
២៩-៩-២០១៥	-ព្រះរាជក្រឹត្យ នស/រកត/០៩១៥/១០២០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ ព្រះសង្ឃ និងអស់លោក ចំនួន ០៤ អង្គ/រូប	៨១៧៧
01-10-2015	- NS/KRT/1015/1021 ÉLEVONS son Altesse le Prince Sisowath Tesso au rang de Son Altesse Royale (S.A.R) ព្រះអង្គម្ចាស់ Sisowath Tesso	៨១៧៨

II. រាជរដ្ឋាភិបាល

អនុក្រឹត្យ

០៥-១០-២០១៥	-អនុក្រឹត្យលេខ ១៤១ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា	៨១៧៩
០៥-១០-២០១៥	-អនុក្រឹត្យលេខ ១៤២ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ អគ្គលេខា ធិការដ្ឋាន នៃក្រុមប្រឹក្សាស្ថាប័នអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ	៨១៨១
០១-១០-២០១៥	-អនុក្រឹត្យលេខ ១០៣៩ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៨១៩២
០១-១០-២០១៥	-អនុក្រឹត្យលេខ ១០៤០ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងនាយ នគរបាលជាតិ	៨១៩៣
០២-១០-២០១៥	-អនុក្រឹត្យលេខ ១០៤១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨១៩៤
០២-១០-២០១៥	-អនុក្រឹត្យលេខ ១០៤២ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា	៨១៩៦
០២-១០-២០១៥	-អនុក្រឹត្យលេខ ១០៤៣ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៨២០១
០២-១០-២០១៥	-អនុក្រឹត្យលេខ ១០៤៤ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៨២១៤
០២-១០-២០១៥	-អនុក្រឹត្យលេខ ១០៤៥ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៨២១៩
០២-១០-២០១៥	-អនុក្រឹត្យលេខ ១០៤៦ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	៨២២០
០២-១០-២០១៥	-អនុក្រឹត្យលេខ ១០៤៧ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៨២២១

ក

- ០២-១០-២០១៥ -អនុក្រឹត្យលេខ ១០៤៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៨២២៣
- ០២-១០-២០១៥ -អនុក្រឹត្យលេខ ១០៤៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៨២២៥

III- ការងារបណ្តាញក្រសួង

១- ទីស្តីការអង្គបណ្តុំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ១៥-៩-២០១៥ -ប្រកាសលេខ ១១៤៨ សហវ.ប្រក ស្តីពី ការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៨២២៧
- ១៥-៩-២០១៥ -ប្រកាសលេខ ១១៤៩ សហវ.ប្រក ស្តីពី ការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៨២៣១
- ១៥-៩-២០១៥ -ប្រកាសលេខ ១១៥០ សហវ.ប្រក ស្តីពី ការផ្តល់រង្វាន់លើកទឹកចិត្តលើការប្រមូលចំណូលពីសេវាសាធារណៈដោយអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៨២៣៥

២- ទីស្តីការអង្គបណ្តុំក្រសួងឧស្សាហកម្ម និង សិប្បកម្ម

- ២២-៧-២០១៥ -ប្រកាសលេខ ៣៧៥ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អេច.អេស.អ. បង្កើតរោងចក្រ ផលិតបំពង់ទឹក ធុងទឹក ស៊ីទែនទឹក និងផលិតផលប្លាស្ទិក ៨២៤៦
- ២២-៧-២០១៥ -ប្រកាសលេខ ៣៧៦ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន យឹង ស្តារ ហ្គាមេន (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៨២៤៩
- ២៣-៧-២០១៥ -ប្រកាសលេខ ៣៧៧ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ចេនតៃ-យូរាង (ខេអេចអិម) រ៉ូវែន ថេប អ៊ិនធើប្រាយ ខូ អិលធើឌី បង្កើតរោងចក្រ ផលិតខ្សែស្បែកជើង ខ្សែយឺត ខ្សែតម្បាញ ខ្សែបន្ទះបិទ និងគ្រឿងបន្ទាប់បន្សំ សម្រាប់ផ្គត់ផ្គង់រោងចក្រផលិតស្បែកជើង និង កាត់ដេរសម្លៀកបំពាក់ ៨២៥២
- ២៣-៧-២០១៥ -ប្រកាសលេខ ៣៧៨ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ភី.ដាប់បែលយូ.អ មេនូហ្វេកឈីរីង ខមភេនី បង្កើតរោងចក្រ ផលិតចំណីសត្វ និងផលិត ផលិតផលផ្សេងៗសម្រាប់សត្វចិញ្ចឹម ៨២៥៥
- ២៣-៧-២០១៥ -ប្រកាសលេខ ៣៧៩ ឧស.កឧ.ប្រក.០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជូឌី ម៉ៅ (ខេមបូឌា) ហ្គាមេន អ៊ិនដី បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៨២៥៨

៣. ទិស្តីការអង្គប្រជុំក្រសួងពាណិជ្ជកម្ម

- ១៩-០១-២០១៥ -លិខិតលេខ ០៤៩៩ ពណ.ចបព ស្តីពី ការទទួលចុះបញ្ជីនូវការកែប្រែ និងតម្កល់ទុក
លក្ខន្តិកៈថ្មី របស់ក្រុមហ៊ុន **ប្រសិទ្ឋ សីលុសិន** ៨២៦១
- ១៩-០១-២០១៥ -លិខិតលេខ ០៥០០ ពណ.ចបព ស្តីពី ការទទួលចុះបញ្ជីនូវការកែប្រែ និងតម្កល់ទុក
លក្ខន្តិកៈថ្មី របស់ក្រុមហ៊ុន **អឹម.អេស.ភី ឌីវ៉ែលឡូបមិន ភូ អិលធីឌី** ៨២៦៣
- ១៩-០១-២០១៥ -លិខិតលេខ ០៥០១ ពណ.ចបព ស្តីពី ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងទទួល
ស្គាល់ជានីតិបុគ្គលពេញលក្ខណៈច្បាប់ របស់ក្រុមហ៊ុន **វិះ មុនី ឌីហ្សាយ អេន
ខន ឡឡាក់សិន ខូ អិលធីឌី** ៨២៦៥



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩៦៥/ ១០០៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

**(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)**

ឡោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជទានាចារ្យកម្ពុជា ថ្នាក់ មហាសេរីចម្បង

- ១ ឯកឧត្តម ម៉ែន សុខ
- ២ ឯកឧត្តម ស្រួល សុខជា
- ៣ ឯកឧត្តម ទួន បករា
- ៤ ឯកឧត្តម សាយ សាគង់
- ៥ ឯកឧត្តម ជិន ឃឹម

ខ-គ្រឿងឥស្សរិយយស សុវត្តរាជ ថ្នាក់ មហាសេរីចម្បង

- ១ ឯកឧត្តម ស៊ឹម រ៉ា
- ២ ឯកឧត្តម ចៅ ជីវ៉ា
- ៣ លោក ហេង ម៉ាណីជេត
- ៤ លោក ម៉ែន ចំនុកុមារ
- ៥ លោក ម៉ែម បករា

គ-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា

- ១ Dato' Haji Othman Bin Mustapha
- ២ Dato' Tawfiq Abu Bakar Titingan
- ៣ លោក Pham Vinh Thao
- ៤ លោក Nguyen Van Len
- ៥ ឧត្តមសេនីយ៍ត្រី Bui Be Tu
- ៦ ឧត្តមសេនីយ៍ត្រី Dang Trong Quy
- ៧ វរសេនីយ៍ឯក Tran Ngoc Hanh



ឃ-គ្រឿងឥស្សរិយយស មុនីសារនំណ្ហ ថ្នាក់ មហាសេនា

- ១ លោក ហ្វូសេន មហាម៉ាត់ហ្វារីត
- ២ Tuan Haji Ahmad Azam Abdul Rahman
- ៣ Tuan Haji Mohamad Nordin Bin Ibrahim
- ៤ Tuan Haji Paimuzi Bin Yahya
- ៥ Dato Wan Mohamad Bin Dato Shiekh Abdul Aziz
- ៦ Prof. Dato 'Dr. Abdul Halim Tamuri
- ៧ Prof. Dato 'Wira Dr. Jamil Osman
- ៨ Abdulah Al ansari
- ៩ លោក ស្តេច ណាស៊ី
- ១០ លោក ស្តេច វាល់ហ្វូន
- ១១ Nguyen Van Xung

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាមនិងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

សល. ១៥០៧. ១០១៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ១០៣៤ ស.ណ
សំណៅដែលមានកម្រិតការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥
ហត្ថលេខា និងការពាររដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៩៦៤/១០០៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាត្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ទៅក្នុងឋាននុរស័ក្តិ អនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន ០៤ រូប :

- ១. លោក **ភីង ធីធី** អនុមន្ត្រីថ្នាក់លេខ ៣ តាំងសិបថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៥
- ២. លោក **ស៊ិន លី** អនុមន្ត្រីថ្នាក់លេខ ៣ តាំងសិបថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៥
- ៣. លោក **ឡែង ប្រសិទ្ធិ** អនុមន្ត្រីថ្នាក់លេខ ៤ តាំងសិបថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៥
- ៤. លោកស្រី **នេង សុគន្ធី** អនុមន្ត្រីថ្នាក់លេខ ៤ តាំងសិបថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៥។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី **២៧** ខែ **កញ្ញា** ឆ្នាំ ២០១៥
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

៣៣. ១៩០៧. ១០១៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តិ សាយ ឈុំ
លេខ ១០១៧ រ.ណ
សំណុំរឿងសេចក្តីស្តីពីការបែងចែក
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៩ ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៩១៥/១០០៧

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លាស់ព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជទានចម្រកកម្ពុជា ថ្នាក់ ធិបតី

១- ឯកឧត្តម សិន ពិសិដ្ឋ

២- ឯកឧត្តម អេឡុង តុន្នា

ខ-គ្រឿងឥស្សរិយយស ព្រះរាជទានចម្រកកម្ពុជា ថ្នាក់ អស្សុប្បន្និ

១- លោក ណារិន ពិសិដ្ឋ

២- លោក មុត ចន្ទនន្ត

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

ភ្នំព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ព.រ. ១៥០៧.១០០៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ១០១ នស.ណ
សំណៅទិសបាទកម្ពុជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ១០ ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៩១៥/ ១០១០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា)

ឆ្នោសព្រះរាជធាន

នូវ

- ក-គ្រឿងឥស្សរិយយស ជាតុបការ
 - ឯកឧត្តម ឆៀង មូលី
- ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីច្បង
 - ឯកឧត្តមវេជ្ជបណ្ឌិត ស៊ីម គឹមសាន
- គ-គ្រឿងឥស្សរិយយស បុរីសារាភ័ណ្ណ ថ្នាក់ មហាសេរីច្បង
 - ឯកឧត្តម ថៃ ហ្វា
- ឃ-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រិយានី ព្រះស្រីសុវត្ថិមុនីច័យ ក្រសួង ទំនាក់ មហាសេរីច្បង
 - ឯកឧត្តម លី ម៉ុង
- ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា
 - ឯកឧត្តមវេជ្ជបណ្ឌិត តេង គន្ធី
- ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី

១. ឯកឧត្តម គង់ ឡា	៤. ឯកឧត្តមវេជ្ជបណ្ឌិត ជា សំរោង
២. ឯកឧត្តមវេជ្ជបណ្ឌិត ទា វណា	៥. ឯកឧត្តមវេជ្ជបណ្ឌិត ហោ ម៉ីនឡេង
៣. លោកជំទាវ ស៊ីម ខេងខាំ	៦. ឯកឧត្តមវេជ្ជបណ្ឌិត រតន សំបូរ
- ន-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១. លោកវេជ្ជបណ្ឌិត រស់ សីលវ៉ាន់	៩. លោកស្រីវេជ្ជបណ្ឌិត ស៊ី សុភី
២. ឯកឧត្តម ឡឹម ពេជ្ជតិសី	១០. លោកវេជ្ជបណ្ឌិត លឹម កាលីយ
៣. ឯកឧត្តម អ៊ុក ច័ន្ទ្យនា	១១. លោកវេជ្ជបណ្ឌិត លី ចាន់វ៉ាតុម
៤. លោកស្រីវេជ្ជបណ្ឌិត ចិន លីណា	១២. លោកវេជ្ជបណ្ឌិត ទេព ណាតុម
៥. លោកវេជ្ជបណ្ឌិត ជ វ៉ានី	១៣. លោកស្រីវេជ្ជបណ្ឌិត ខាន់ ចាន់មុនី
៦. លោកវេជ្ជបណ្ឌិត ឌី យ៉ាណាត	១៤. លោកវេជ្ជបណ្ឌិត អ៊ុក ម៉ានឌី
៧. លោកវេជ្ជបណ្ឌិត ណា សិទ្ធិ	១៥. លោកស្រី អ៊ុក នីឡា
៨. លោកវេជ្ជបណ្ឌិត ផែ ម៉ីនធួ	
- ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អនុប្រធាន
 - លោក ហាវ៉ា ម៉ីនថា

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រឹត្យសម្រាប់
ប្រមុខរដ្ឋស្តីទី

សល. ១៥០៧. ១០២០

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខ: ១០១៧/ស.ណ
សំណេរដៃលោកសម្តេចវិបុលសេនាភក្តី
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ១០ ឆ្នាំ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៥/១០១១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

លោក ជូ ហុនវ៉ាន

ជា

ឧកញ៉ា

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

លេខ. ១៥០៧. ១០២១

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ១០១៤ ស.ណ
សំណៅជ័យមានកម្ពុជាគោរពប្រកាន់រក្សា
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៥/១០១២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

លោក វ៉ាន គិតមែន

ជា

ឧកញ៉ា

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ពល. ១៥០៧. ១០២២

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ១០១៣ ស.ណ
សំណៅជ្រលងសាលាតែងតាំងការចែកចំណែក
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ១០ ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៥/១០១៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

លោក ហាស សុខុម

ជា

ឧកញ៉ា

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

៣៣.១៥០៧.១០២៣

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខ: ១០២០ស.ណ
សំណៅថ្ងៃចេញសេចក្តី: ១១ ខែ តុលា ឆ្នាំ ២០១៥
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៥
អគ្គនាយកដ្ឋានការងាររដ្ឋបាល
ហត្ថលេខា



ព្រះរាជក្រឹត្យ

នស/រកត/០៩១៥/ ១០១៤

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឲ្យសព្វព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនា

លោកស្រី គឹម ឡាន

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

លេខ: ១៥០៧.១០២៤

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាបតី សាយ ឈុំ

លេខ: ១០៧៧ ស.ណ

សំណៅដែលបានផ្តល់ជូនជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៥
អគ្គនាយកដ្ឋានព្រះរាជកិច្ច



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩៦៥/ ១០១៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ដល់លោក **ជូវ៉ូណូ ហាន់ដុកូ (JUWONO HANDOKO)** ជនជាតិឥណ្ឌូនេស៊ី សញ្ជាតិឥណ្ឌូនេស៊ី កើតថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ១៩៨២ នៅ SURABAYA សាធារណរដ្ឋឥណ្ឌូនេស៊ី ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះ ទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ. ១៥០៧. ១០២៥

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចហ៊ុន សែន
លេខ ៧៧ ខែ តុលា ឆ្នាំ ២០១៥
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល
សឃ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៥/ ១០១៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រតិបត្តិដល់លោក **គ្រីស អ៊ីង** (CHRIS NG) ជនជាតិសិង្ហបុរីសញ្ជាតិសិង្ហបុរី កើតថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ១៩៦៩ នៅទីក្រុងសិង្ហបុរី សាធារណរដ្ឋសិង្ហបុរី ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ. ១៥០៧. ១០២៦

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៧៧៣ ស.ណ
 សំណៅខេមរាសីមហាភិប្បដ្ឋានការចែកចាយ
 រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ១០ ឆ្នាំ ២០១៥
 អគ្គនាយកដ្ឋានការងាររដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៥/១០១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរិវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ផ្តល់សញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ដល់លោក **កាតូ រៀម៉ូធីឌី (KATO RYOICHI)** ជនជាតិជប៉ុនសញ្ជាតិជប៉ុន កើតថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ១៩៧៨ នៅ MIE ប្រទេសជប៉ុន ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

ពល. ១៥០៧.១០២៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខ: ៩៩៤ ស.ណ
សំណៅដែលមានកម្រិតនៃការចែកចាយ
រាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥
ប្រមុខនាយករាជរដ្ឋាភិបាល
សាយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៧៥/ ១០១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)
ឱ្យសព្វព្រះរាជណាម

នូវ

ក- ត្រៀមឯកសារសម្រេចព្រះរាជណាមក្រុងកម្ពុជា ថ្នាក់ មហាសេនីយ៍ឡឺន

- ១- ឧត្តមសេនីយ៍ត្រី ឆៀប សុផល្លាថា អត្តលេខ ០០១៨៥០
- ២- លោក ហ៊ុម ប៊ុនឆៀន
- ៣- លោក ឆៀម រដ្ឋា

ខ- ត្រៀមឯកសារសម្រេចព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិមុនីវង្ស
កុសុមៈនារីវត្ត ថ្នាក់ មហាសេនីយ៍ឡឺន

- ១- លោក ហេង ណារិន្ទ ២- លោក អ៊ឹម លក្ខិណា

គ- ត្រៀមឯកសារសម្រេចព្រះរាជណាមក្រុងកម្ពុជា ថ្នាក់ មហាសេនា

- ១- លោក ស៊ុនលី ជិនី ២- លោក សុត សុវិធា

ឃ- ត្រៀមឯកសារសម្រេចព្រះមហាក្សត្រិយានី មុនីសារាត្រី ថ្នាក់ មហាសេនា

- ១- លោក ធួន នាយត្រី ២- លោក ហេង សុខស៊ា

ង- ត្រៀមឯកសារសម្រេចព្រះរាជណាមក្រុងកម្ពុជា ថ្នាក់ ធិបតី

- ១- លោក គុយ រតនា ៣- លោក ខេង សារុន
- ២- លោក ហិរាង សុតា

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥

ក្នុងព្រះបរមនាមនិងតាមព្រះរាជក្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

លេខ. ១៥០៧. ១០១៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចនិយ័តសេនាភក្តី សាយ ឈុំ

លេខ: ១០៧៤ ស.ណ
សំណៅដែលមានកម្រិតខ្ពស់ជាងគេបំផុត
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥



សាយ ឈុំ



ព្រះរាជក្រឹត្យ

នស/រកត/០៩១៥/១០១៧

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រួតពិនិត្យព្រះរាជធាន

នូវ

គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេរីវិស្សន៍

- ១- ឧត្តមសេនីយ៍ទោ ANDIKA PERKASA
- ២- ឧត្តមសេនីយ៍ត្រី BAMBANG SUSWANTONO
- ៣- វរសេនីយ៍ឯក RAHARYONO
- ៤- វរសេនីយ៍ទោ PRABOWO SETIAJI
- ៥- វរសេនីយ៍ទោ HKD HANDAKA
- ៦- វរសេនីយ៍ត្រី BAMBANG DILLIANTO

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ៤៧ ខែ កញ្ញា ឆ្នាំ ២០១៥

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ព.រ. ១៥០៧. ១០៤៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចនិយ័តសេនាភក្តី សាយ ឈុំ

លេខ: ១០ ២ ៥ ស.ណ

សំណៅចែងមានកម្រិតការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៥

អគ្គលេខាធិការព្រះរាជអាជ្ញា



ស៊ុន សុខា



K R E T

NS/KRT/1015/1021

Nous
Preah Karuna Preah Bat Samdech
Preah Boromneath Norodom Sihamoni
Roi du Cambodge

ÉLEVONS

Son Altesse le Prince Sisowath Tesso

au rang de

Son Altesse Royale (S.A.R.)

ព្រះអង្គម្ចាស់ Sisowath Tesso

ព.រល.១៥១០.១០៣១
បានប្រថាប់ព្រះរាជលញ្ឆករលើស

Fait au Palais Royal, le 1 Octobre 2015

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
លេខ ០៣១/១៥ រវ. ចច
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥
សម្តេចចៅហ្វាយរាជ វរក្សតិបត្តិប្រឹក្សារាជ គង់ សំអូល
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកស្នងការព្រះបរមរាជវាំង





ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ
~*~

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៤១...អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- បានឃើញអនុក្រឹត្យលេខ ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៣៦អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ២២៧ ០០០ ០០០ រៀល (ពីររយម្ភៃប្រាំពីរលានរៀល គត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦០ (ការទិញ-មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ) ជូនក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្តល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សម្រាប់ទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីឆ្នាំ ២០១៥។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា



- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៣
 - រាជកិច្ច
 - ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤៣ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

**ការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន
នៃក្រុមប្រឹក្សាស្ថាប័នអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៧/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨០៩/៨៦៦ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៩ ស្តីពីការបង្កើតក្រុមប្រឹក្សាស្ថាប័នអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- បានឃើញអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្តីពីការរៀបចំសមាសភាព រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាស្ថាប័នអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ។

ជំពូកទី២

តួនាទីនិងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ

មាត្រា ២ .-

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានតួនាទីជាសេនាធិការឱ្យ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទនិងមានភារកិច្ចដូចតទៅ៖

- ទទួលបន្ទុកចាត់ការទូទៅ គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពនិងការងារប្រចាំថ្ងៃរបស់ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- ដឹកនាំសម្របសម្រួលការរៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់ការអភិវឌ្ឍ វិស័យកសិកម្មនិងជនបទ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ការគាំពារសង្គម និងកម្មវិធីផ្សេងៗទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- ដឹកនាំសម្របសម្រួល ក្នុងការចូលរួមផ្តល់យោបល់ ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោល- នយោបាយនិងយុទ្ធសាស្ត្រនៃការអភិវឌ្ឍវិស័យកសិកម្មនិងជនបទ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ការគាំពារសង្គម និងកម្មវិធីផ្សេងៗទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ
- ដឹកនាំសម្របសម្រួល ប្រមូល វិភាគទិន្នន័យ ធ្វើបច្ចុប្បន្នកម្ម និងផ្សព្វផ្សាយព័ត៌មាននានាដែលពាក់ ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មនិងជនបទ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងគាំពារសង្គម
- បណ្តុះបណ្តាលជំនាញដើម្បីលើកកម្ពស់សមត្ថភាពនិងការយល់ដឹងដល់បុគ្គលិក មន្ត្រីរាជការនៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- សម្របសម្រួលនិងរៀបចំគម្រោងថវិកាសម្រាប់ដំណើរការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ



- ប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានរៀងរាល់ត្រីមាស ឆមាស និងប្រចាំឆ្នាំ
- ធ្វើរបាយការណ៍ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទប្រគល់ជូន។

ជំពូកទី៣

ការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ

មាត្រា៣ .-

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ត្រូវដឹកនាំដោយអគ្គលេខាធិការមួយរូប និងមានអគ្គលេខាធិការរង ចំនួនច្រើនបំផុត៥(ប្រាំ)រូប ដើម្បីជួយបំពេញការងារ។

អគ្គលេខាធិការរងបំពេញភារកិច្ចតាមការកំណត់របស់អគ្គលេខាធិការ។

ភារកិច្ចរបស់អគ្គលេខាធិការនិងអគ្គលេខាធិការរង ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។

មាត្រា៤ .-

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ត្រូវរៀបចំការប្រជុំយ៉ាងតិច ៣(បី)ខែម្តង ដើម្បីធានាប្រសិទ្ធភាពនៃដំណើរការការងារឱ្យមានភាពរលូន។

មាត្រា៥ .-

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានមន្ត្រីបម្រើការងារមកពីក្របខ័ណ្ឌមុខងារសាធារណៈ។ ក្នុងករណីចាំបាច់ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ អាចស្នើសុំទៅប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដើម្បីជ្រើសរើសទីប្រឹក្សា ជំនួយការ ឬបុគ្គលិកជាប់កិច្ចសន្យាឱ្យមកបំពេញការងារបាន។

មាត្រា៦ .-

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានចន្លោះមន្ត្រីដូចតទៅ៖

- នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
- នាយកដ្ឋានផែនការនិងសហប្រតិបត្តិការ
- នាយកដ្ឋានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាល
- នាយកដ្ឋានអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ



- នាយកដ្ឋានគ្រប់គ្រងព័ត៌មាន ចំណេះដឹង និងផ្សព្វផ្សាយ
- នាយកដ្ឋានគាំទ្រគោលនយោបាយ
- នាយកដ្ឋានគាំពារសង្គម។

អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ជាឧបសម្ព័ន្ធ
នៃអនុក្រឹត្យនេះ។

មាត្រា ៧ .-

នាយកដ្ឋាននីមួយៗត្រូវដឹកនាំដោយប្រធាន១(មួយ)រូបនិងមានអនុប្រធានច្រើនបំផុតពី៣(បី)រូបទៅ
៥(ប្រាំ)រូប។

នាយកដ្ឋាននីមួយៗមានការិយាល័យមួយចំនួនតាមការចាំបាច់។ ការរៀបចំនិងការប្រព្រឹត្តទៅរបស់
ការិយាល័យចំណុះនាយកដ្ឋាននីមួយៗ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈ-
រដ្ឋមន្ត្រី តាមសំណើរបស់ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។

ជំពូកទី ៤

តួនាទីនិងភារកិច្ចរបស់នាយកដ្ឋាននីមួយៗ

មាត្រា ៨ .-

នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មានតួនាទីនិងភារកិច្ចដូចតទៅ៖

- ទទួលខុសត្រូវលើការងាររដ្ឋបាលទូទៅរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
រួមមានសំណុំលិខិតបទដ្ឋានគតិយុត្តនានា ពិធីការ សណ្តាប់ធ្នាប់ អនាម័យជាដើម
- គ្រប់គ្រងឯកសារក្របខ័ណ្ឌមន្ត្រីរាជការ បុគ្គលិក និងសម្របសម្រួលលើកិច្ចការពាក់ព័ន្ធផ្នែក
រដ្ឋបាលសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅគ្រប់អង្គភាពនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ
កសិកម្មនិងជនបទ
- ទទួលបន្ទុកចាត់ចែង រៀបចំការងាររដ្ឋបាលពាក់ព័ន្ធនឹងកិច្ចប្រជុំ សិក្ខាសាលា និងទស្សនកិច្ចផ្សេងៗ
- រៀបចំគម្រោងថវិកា សម្ភារៈ និងមធ្យោបាយនានាប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ
កសិកម្មនិងជនបទ
- គ្រប់គ្រងនិងបែងចែកសម្ភារៈបរិក្ខារជូនគ្រប់អង្គភាពក្រោមឱវាទក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ
កសិកម្មនិងជនបទ
- គ្រប់គ្រង ថែទាំ ផ្គត់ផ្គង់ និងធ្វើបញ្ជីសារពើភណ្ឌនៃចលនទ្រព្យនិងអចលនទ្រព្យរបស់ក្រុមប្រឹក្សា
ស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។



- គ្រប់គ្រងនិងប្រតិបត្តិវិភាគឱ្យបានត្រឹមត្រូវទៅតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- គ្រប់គ្រងមន្ត្រីរាជការនិងបុគ្គលិកនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- ធ្វើកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំស្តីពីសកម្មភាពនិងលទ្ធផល ការងាររបស់ខ្លួន
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។

មាត្រា ៩ .-

នាយកដ្ឋានផែនការនិងសហប្រតិបត្តិការ មានតួនាទីនិងភារកិច្ចដូចតទៅ៖

- សម្របសម្រួលនិងសហការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី និងផែនការសកម្មភាព របស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងរៀបចំដាក់បញ្ជូនឯកសារទាំងអស់ នោះទៅក្នុងឯកសារក្របខ័ណ្ឌគតិយុត្តនានារបស់រាជរដ្ឋាភិបាល
- ចូលរួមសហការផ្តល់យោបល់ ពិនិត្យតាមដាន និងវាយតម្លៃក្នុងការអនុវត្តផែនការនិងលទ្ធផល សម្រេចបានពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មនិងជនបទ
- ប្រមូលចងក្រងរបាយការណ៍វឌ្ឍនភាពការងារនិងលទ្ធផលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ របស់នាយកដ្ឋានជំនាញនីមួយៗនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- សម្របសម្រួល សហការ និងរៀបចំលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិ ការរវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទជាមួយភាគីពាក់ព័ន្ធ
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។

មាត្រា ១០ .-

នាយកដ្ឋានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាល មានតួនាទីនិងភារកិច្ចដូចតទៅ៖

- សម្របសម្រួល ចូលរួម និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីលើកកម្ពស់វិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាល។



- ចូលរួមនិងសម្របសម្រួលរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ កម្មវិធី គម្រោងផ្សេងៗ ដែលពាក់ព័ន្ធនឹងវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាល
- ចូលរួមសិក្សាស្រាវជ្រាវ ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ កម្មវិធី និងគម្រោងផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាល
- បណ្តុះបណ្តាលចំណេះដឹងលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភដល់មន្ត្រីក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន
- សម្របសម្រួល សហការ និងផ្តល់យោបល់លើការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រនានាដែល ពាក់ព័ន្ធលើវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាល
- បញ្ជូលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ទៅក្នុងគោលនយោបាយ យុទ្ធសាស្ត្រ និង កម្មវិធីនានា ជាពិសេសទៅក្នុងផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ
- គ្រប់គ្រង អភិវឌ្ឍ និងធ្វើបច្ចុប្បន្នកម្មគេហទំព័រសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីសកម្មភាពនិង លទ្ធផលការងាររបស់ខ្លួន
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។

មាត្រា ១១ .-

នាយកដ្ឋានអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទមានតួនាទីនិងភារកិច្ចដូចតទៅ៖

- សម្របសម្រួល ចូលរួម និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មនិង ជនបទ
- ប្រមូលផ្តុំនិងគ្រប់គ្រងទិន្នន័យ ព័ត៌មាន អំពីស្ថានភាពការអភិវឌ្ឍវិស័យកសិកម្មនិងជនបទ ដើម្បីប្រើប្រាស់ក្នុងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូ អភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន
- សម្របសម្រួល ចូលរួម និងសហការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ កម្មវិធី និងគម្រោងផ្សេងៗដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មនិងជនបទ
- សម្របសម្រួល ពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្តគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ កម្មវិធី និងគម្រោងផ្សេងៗដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ។



- ជំរុញនិងលើកទឹកចិត្តក្នុងការបញ្ឈប់គោលនយោបាយយេនឌ័រ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ខ្លួន
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។

មាត្រា ១២ .-

នាយកដ្ឋានគ្រប់គ្រងព័ត៌មាន ចំណេះដឹង និងផ្សព្វផ្សាយ មានតួនាទីនិងភារកិច្ចដូចតទៅ៖

- ប្រមូលចងក្រង វិភាគ គ្រប់គ្រង និងផ្សព្វផ្សាយប្រព័ន្ធទិន្នន័យស្ថិតិដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មនិងជនបទ
- ប្រមូល រៀបចំចងក្រង វិភាគ ផ្សព្វផ្សាយ គ្រប់គ្រង និងថែទាំទិន្នន័យព័ត៌មាន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មនិងជនបទ
- រៀបចំបោះពុម្ព ផ្សព្វផ្សាយព្រឹត្តិបត្រព័ត៌មានស្តីពីសកម្មភាពរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- សហការរៀបចំ ចងក្រង និងផ្សព្វផ្សាយ ទិន្នន័យ ព័ត៌មាន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មនិងជនបទ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា
- តាមដាននិងគ្រប់គ្រងប្រព័ន្ធព័ត៌មាននៃសកម្មភាពការងាររបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ
- រៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យបច្ចេកវិទ្យាព័ត៌មានសម្រាប់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- ចូលរួមផ្សព្វផ្សាយគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មនិងជនបទ
- ធ្វើរបាយការណ៍ ប្រចាំខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ខ្លួន
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។

មាត្រា ១៣ .-

នាយកដ្ឋានគាំទ្រគោលនយោបាយ មានតួនាទីនិងភារកិច្ចដូចតទៅ៖



- ផ្តល់ប្រឹក្សា ពិគ្រោះយោបល់ ពិនិត្យ និងពិភាក្សាគោលនយោបាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន
- ចូលរួមកំណត់យុទ្ធសាស្ត្រអាទិភាព និងស្វ័យភាពរឹងកសាមគោលនយោបាយនានា ជាអាទិ៍ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណ និងផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ
- ចូលរួមសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៅមូលដ្ឋាន
- វិភាគនិងតាមដានការវិវត្តគោលនយោបាយថ្មីៗនៅកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងសកល ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចសង្គម
- កសាងភាពជាដៃគូនិងបណ្តាញនៃកិច្ចសន្តិសុខជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជនដែលទាក់ទងនឹងផែនការសមត្ថកិច្ចរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- ជំរុញនិងលើកទឹកចិត្តក្នុងការបញ្ចូលគោលនយោបាយយេនឌ័រ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ខ្លួន
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។

មាត្រា ១៤ .-

នាយកដ្ឋានគាំពារសង្គម មានតួនាទីនិងភារកិច្ចដូចតទៅ៖

- លើកកម្ពស់ការយល់ដឹង ផ្សព្វផ្សាយទស្សនាទាន និងខ្លឹមសារនៃយុទ្ធសាស្ត្រជាតិគាំពារសង្គមទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ ដោយជំរុញឱ្យមានការផ្តល់សេវាគាំពារសង្គមក្នុងកម្រិតអប្បបរមាសម្រាប់ប្រជាជនក្រីក្រ និងងាយរងគ្រោះ និងការពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គមជាលក្ខណៈសកល
- ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីកិច្ចគាំពារសង្គមដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជាមូលដ្ឋានក្នុងការបញ្ចូលកម្មវិធីគាំពារសង្គមទៅក្នុងផែនការអភិវឌ្ឍន៍របស់ខ្លួន
- បង្កើនប្រសិទ្ធភាពនៃការប្រមូល ការចងក្រង ការវិភាគ និងការចែករំលែកព័ត៌មាន និងន័យគោលនយោបាយ បទពិសោធន៍ និងគំនិតផ្តួចផ្តើមនានា ដែលពាក់ព័ន្ធនឹងវិស័យគាំពារសង្គមទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន។



- ធ្វើបច្ចុប្បន្នកម្មលើការពិនិត្យតាមដានលើលទ្ធផលនៃការគាំពារសង្គម ដោយអនុលោមទៅតាមសូចនាករពិនិត្យតាមដានការគាំពារសង្គម និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
- រៀបចំបង្កើត អនុវត្ត និងផ្សព្វផ្សាយយន្តការនៃការផ្តល់សេវាសង្គម នៅថ្នាក់ក្រោមជាតិឱ្យស្របទៅតាមអភិបាលកិច្ចល្អ
- សម្របសម្រួលនិងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ ក្នុងការអនុវត្តកម្មវិធីអន្តរាគមន៍សេវាគាំពារសង្គមក្នុងកម្រិតសាកល្បង និងការពង្រីកវិសាលភាពដើម្បីចងក្រងបទពិសោធន៍ ការវាយតម្លៃផលប៉ះពាល់ និងដាក់ចេញជាអនុសាសន៍ផ្នែកគោលនយោបាយ
- ជំរុញការបញ្ជ្រាបយេនឌ័រទៅក្នុងការអនុវត្តកម្មវិធីគាំពារសង្គមនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ខ្លួន
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។

ជំពូកទី៥

អន្តរប្បញ្ញត្តិ

មាត្រា១៥ .-

មន្ត្រីរាជការដែលបានទទួលការតែងតាំងមុនអនុក្រឹត្យនេះចូលជាធរមាន នៅរក្សាមុខតំណែងនិងបុព្វសិទ្ធិដដែល រហូតដល់មានការតែងតាំងសាជាថ្មីស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

ជំពូកទី៦

អវសានប្បញ្ញត្តិ

មាត្រា១៦ .-

អនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្តីពីការរៀបចំសមាសភាពរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាស្ថាប័នអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។



មាត្រា ១៧ .-


រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
សូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី


សុខ អាន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១៧
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធនៃអនុក្រឹត្យលេខ ១៤២ អនក្រ. បក ចុះថ្ងៃទី ០៥ ខែ ៥ ឆ្នាំ២០១៥

ការកែប្រែចំណីអាហារប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលក្រុងភ្នំពេញសម្រាប់សិក្សាស្រាវជ្រាវ





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៣៧.៧.អនក្រ.បក



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី

សម្រេច

មាត្រា ១. បំពាក់មេដាយមាសការងារ ជាកិច្ចបញ្ជូនរណៈ ជូនសម្តេចជន អ៊ុន ឆន់ ជាក្រុមយុវជនស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការចុះវាស់វែងដីធ្លី និងធ្វើកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលបានទទួលមរណភាពដោយរោគាពាធ ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសមាជិកខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៤១.សនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហសក្តិនិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំ មុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈ អភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងលោក **វិធី ធីតា** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាល ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្ពេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៤២ អនក្រ.បក

ព្រះបរមរាជវាំង

អនុក្រឹត្យ

ស្តីពីការជូនមេធាវីសុវត្ថិភាព

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងការប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. បំពាក់ **មេធាវីសុវត្ថិភាព** តាមលំដាប់ថ្នាក់ ចំនួន៨០គ្រឿងជូននាយកដ្ឋាននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ដូចមានរាយនាមខាងក្រោម៖

ក-មេធាវីសុវត្ថិភាព ថ្នាក់ ចំបងទី១

១-ឧត្តមសេនីយ៍ទោ **ស៊ី សុវណ្ណ** អត្តលេខ ០០៣៤៤០ នាយកនាយកដ្ឋានកាកសំណល់សង្គ្រាមគ្រឿងផ្ទុះនិងព័ត៌មានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម

២-ឧត្តមសេនីយ៍ត្រី **ម៉ឺ សុភា** អត្តលេខ ០៥៨៣៦៨ នាយកមហាវិទ្យាល័យបោសសំអាតមីនវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម

៣-ឧត្តមសេនីយ៍ត្រី **ហួត ចាន់ថាត** អត្តលេខ ០០៩៥០៥ នាយករងនាយកដ្ឋានស្រាវជ្រាវទិន្នន័យនិងវិស្វកម្ម មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម

៤-វរសេនីយ៍ឯក **សែម សុវណ្ណវិទ្ធី** អត្តលេខ ០១៧៧០៣ នាយករងនាយកដ្ឋានកាកសំណល់សង្គ្រាមគ្រឿងផ្ទុះនិងព័ត៌មានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម

ខ-មេដាយសុវត្ថារា ថ្នាក់ សេនា

- ១-ឧត្តមសេនីយ៍ទោ **ចាន់ ជារ៉ាទិ** អត្តលេខ ០៣៨៨៨១ អនុប្រធានជំនាញគ្រប់គ្រងធន-
ធានមនុស្សនិងបណ្តុះបណ្តាល មជ្ឈមណ្ឌលជាតិគ្រប់គ្រង
កងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ២-រសេនីយ៍ឯក **ឡុយ ឥមសៀន** អត្តលេខ ០៤៥៨៥៤ អនុប្រធានជំនាញគ្រប់គ្រងធន-
ធានមនុស្សនិងបណ្តុះបណ្តាលមជ្ឈមណ្ឌលជាតិគ្រប់គ្រង
កងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៣-រសេនីយ៍ឯក **ឈិន ជិនិត** អត្តលេខ ០៤៥៨១៨ នាយរងលេខាធិការដ្ឋានមជ្ឈ-
មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សំអាតមីននិងកាកសំណល់សង្គ្រាម
- ៤-រសេនីយ៍ទោ **អៀម ចន្ទា** អត្តលេខ ០៣៧៦២១ នាយការិយាល័យពិសោធន៍
គុណភាពមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា
សន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម

គ-មេដាយសុវត្ថារា ថ្នាក់ អស្ស័យធី

- ១-ឧត្តមសេនីយ៍ត្រី **គង់ តារុណា** អត្តលេខ ០០៣៨៤២ នាយករងនាយកដ្ឋានផែនការ
ប្រតិបត្តិការនិងហ្វឹកហ្វឺនមជ្ឈមណ្ឌលជាតិគ្រប់គ្រង
កងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ២-ឧត្តមសេនីយ៍ត្រី **ឡុច ហៃ** អត្តលេខ ០៤៩៧១១ អនុប្រធានជំនាញគ្រប់គ្រងភស្តុ-
ភារ ហិរញ្ញវត្ថុនិងសុខាភិបាលមជ្ឈមណ្ឌលជាតិគ្រប់គ្រង
កងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៣-ឧត្តមសេនីយ៍ត្រី **ស្រុច វ៉ាន់ឌី** អត្តលេខ ២៣១៤៩៨ នាយរងលេខាធិការដ្ឋានមជ្ឈ-
មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សំអាតមីននិងកាកសំណល់សង្គ្រាម
- ៤-ឧត្តមសេនីយ៍ត្រី **ហេ សៀកឡុច** អត្តលេខ ១៦៨៤៥០ នាយរងលេខាធិការដ្ឋានមជ្ឈ-
មណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សំអាតមីននិងកាកសំណល់សង្គ្រាម
- ៥-ឧត្តមសេនីយ៍ត្រី **ស សាវ** អត្តលេខ ០០២១៤៦ នាយករងវិទ្យាស្ថានហ្វឹកហ្វឺន
បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន
និងកាកសំណល់សង្គ្រាម
- ៦-ឧត្តមសេនីយ៍ត្រី **នង សាន** អត្តលេខ ០០៩៥៤១ នាយករងវិទ្យាស្ថានហ្វឹកហ្វឺន
បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន
និងកាកសំណល់សង្គ្រាម



- ៧-ឧត្តមសេនីយ៍ត្រី **ប្រាក់ ភឿន** អត្តលេខ ០០៩៥៤២ នាយករងវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម មជ្ឈមណ្ឌលជាតិ
- ៨-ឧត្តមសេនីយ៍ត្រី **រស់ ធូរ** អត្តលេខ ០០៩៥២៨ នាយករងសាលាហ្វឹកហ្វឺនកងកម្លាំង រក្សាសន្តិភាពពហុជាតិមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៩-ឧត្តមសេនីយ៍ត្រី **សន គមផុច** អត្តលេខ ០០៩៥៧៣ នាយករងមហាវិទ្យាល័យរក្សាសន្តិ- ភាពវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សា សន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ១០-ឧត្តមសេនីយ៍ត្រី **ស៊ិន សុខា** អត្តលេខ ០៤៨២២០ នាយករងនាយកដ្ឋានទំនាក់ទំនង សហប្រតិបត្តិរក្សាសន្តិភាពនិងនីតិកម្មមជ្ឈមណ្ឌលជាតិគ្រប់- គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ១១-ឧត្តមសេនីយ៍ត្រី **សែម រតនៈ** អត្តលេខ ០៥៨៣៦៧ នាយករងនាយកដ្ឋានទំនាក់ទំនង សហប្រតិបត្តិការរក្សាសន្តិភាពនិងនីតិកម្មមជ្ឈមណ្ឌលជាតិគ្រប់- គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ១២-ឧត្តមសេនីយ៍ត្រី **ប្រាក់ សុទ្ធ** អត្តលេខ ១៨៧៦២៧ នាយករងនាយកដ្ឋានទំនាក់ទំនង សហប្រតិបត្តិការរក្សាសន្តិភាពនិងនីតិកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ១៣-ឧត្តមសេនីយ៍ត្រី **អ៊ី សុភា** អត្តលេខ ០២៦៧២២ អនុប្រធានជំនាញគ្រប់គ្រងធន- ធានមនុស្សនិងបណ្តុះបណ្តាល មជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ១៤-ឧត្តមសេនីយ៍ត្រី **អ៊ឹក ម៉ិនថន** អត្តលេខ ០០៤២៣៩ នាយករងនាយកដ្ឋានផែនការ ប្រតិបត្តិការនិង ហ្វឹកហ្វឺនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ១៥-រសេនីយ៍ឯក **ហ៊ឹម ជារ៉ា** អត្តលេខ ០២៥៩៩១ នាយករងនាយកដ្ឋានទំនាក់ទំនង សហប្រតិបត្តិការរក្សាសន្តិភាពនិងនីតិកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ១៦-រសេនីយ៍ឯក **កែវ សារុន** អត្តលេខ ០០៩៤៩៧ នាយការិយាល័យប្រេងឥន្ធនៈ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស សំអាតមីននិងកាកសំណល់សង្គ្រាម
- ១៧-រសេនីយ៍ឯក **សៅ មឡុន** អត្តលេខ ០១៧៦១៣ មេបញ្ជាការរងកងបោសសំអាត មីនលេខ៤០៥ទី១មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ១៨-រសេនីយ៍ឯក **ឈិត វណ្ណា** អត្តលេខ ០២៤៤៤២ អនុប្រធានជំនាញគ្រប់គ្រងស្តង់- ដាសម្ភារៈនិងបច្ចេកទេសមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ១៩-រសេនីយ៍ឯក **ឡុន សយសុទ្ធី** អត្តលេខ ០២៤៤៤៤ អនុប្រធានជំនាញគ្រប់គ្រងស្តង់- ដាសម្ភារៈនិងបច្ចេកទេសមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម

- ២០-អសេនីយ៍ឯក **អ៊ិន សម្បត្តិ** អត្តលេខ ០១៧០០៣ នាយឃ្លាំងសម្ភារៈមជ្ឈមណ្ឌល
ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិង
កាកសំណល់សង្គ្រាម
- ២១-អសេនីយ៍ឯក **សែម ជេត** អត្តលេខ ០៤៧០២៩ នាយការិយាល័យគ្រប់គ្រងវេ-
យន្តគ្រឿងចក្រនិងម៉ាស៊ីនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង
កម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ២២-អសេនីយ៍ឯក **យ៉ាង ឌុម** អត្តលេខ ០០៩៥៤៣ នាយករងវិទ្យាស្ថានហ្វឹកហ្វឺន
បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន
និងកាកសំណល់សង្គ្រាម
- ២៣-អសេនីយ៍ឯក **ឡេង ណារិទ្ធ** អត្តលេខ ០១៧៥៩០ មេបញ្ជាការរងកងវិស្វកម្មលេខ
៦២១មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព
បោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ២៤-អសេនីយ៍ឯក **សយ ស៊ីថា** អត្តលេខ ០១៧៥២៩ នាយការិយាល័យដឹកជញ្ជូន
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សំអាតមីននិងកាកសំណល់សង្គ្រាម
- ២៥-អសេនីយ៍ឯក **ខួង សុខា** អត្តលេខ ០០៣៦០៨ នាយការិយាល័យតម្រួតសណ្តាប់
ធ្នាប់មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព
បោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ២៦-អសេនីយ៍ឯក **ព្រឹម អូ** អត្តលេខ ០២១៤៤៣ នាយករងនាយកដ្ឋានទំនាក់ទំនង
សហប្រតិបត្តិរក្សាសន្តិភាពនិងនីតិកម្មមជ្ឈមណ្ឌលជាតិគ្រប់-
គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ២៧-អសេនីយ៍ទោ **សុខ ឃុនចរៈមុត្រ** អត្តលេខ ០២៧០៨៦ អនុប្រធានជំនាញគ្រប់គ្រងធន-
ធានមនុស្សនិងបណ្តុះបណ្តាលមជ្ឈមណ្ឌលជាតិគ្រប់គ្រង
កងកម្លាំងរក្សាសន្តិភាពសំអាតមីននិងកាកសំណល់សង្គ្រាម
- ២៨-អសេនីយ៍ទោ **ម៉ឺន ម៉េន** អត្តលេខ ០២៦១៦៩ នាយករងនាយកដ្ឋានទំនាក់ទំនង
សហប្រតិបត្តិការរក្សាសន្តិភាពនិងនីតិកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រង
កងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ២៩-អសេនីយ៍ទោ **អ៊ិត វឌ្ឍនា** អត្តលេខ ០១៩៨៥៦ នាយការិយាល័យសុខាភិបាល
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សំអាតមីននិងកាកសំណល់សង្គ្រាម
- ៣០-អសេនីយ៍ទោ **តាំង ម៉ឺនត្រ** អត្តលេខ ០២៦៧០៨ នាយករងវិទ្យាស្ថានហ្វឹកហ្វឺន
បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសំអាត
មីននិងកាកសំណល់សង្គ្រាម
- ៣១-អសេនីយ៍ទោ **ណុច ឡើយ** អត្តលេខ ០១២៦១២ នាយទាហានប្រតិបត្តិការកងអនុ-
សេនាធិកម្មគ្រាប់មីនទាន់ផ្ទះលេខ២១៣មជ្ឈមណ្ឌលជាតិ
គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម

៣២-វេសនីយ៍ក្រី ម៉ែម ផែន

អត្តលេខ ១៦៣២០៤ មេបញ្ជាការកងបោសសំអាតមិន
លេខ៣១៥គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សំអាតមិននិងកាកសំណល់សង្គ្រាម

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី
ក្រសួងការពារជាតិនិងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពី
ថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ១២ ឆ្នាំ ២០១៥

ឆ្នាំ ២០១៥



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៤៣.សនក-២១



**អនុក្រឹត្យ
ស្តីពីការជូនមេដាយមូលនិស្សន្ទ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងការប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. បំពាក់ **មេដាយមូលនិស្សន្ទ** តាមលំដាប់ថ្នាក់ ចំនួន១៤៤គ្រឿង ជូននាយទាហាននិងនាយទាហានរងនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមូលនិស្សន្ទ ថ្នាក់ ចឹមឱន្ទ

- ១-ឧត្តមសេនីយ៍ត្រី **ឈុក សំអុល** អត្តលេខ ០០៤១៦២ អនុប្រធានជំនាញគ្រប់គ្រងធនធានមនុស្សនិងបណ្តុះបណ្តាលមជ្ឈមណ្ឌលជាតិ
- ២-វរសេនីយ៍ឯក **ខាំ សេរីធួ** អត្តលេខ ០៣៧៦២០ នាយកមហាវិទ្យាល័យរក្សាសន្តិភាពវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាមមជ្ឈមណ្ឌលជាតិ
- ៣-វរសេនីយ៍ឯក **អ៊ិច សុខឃៀន** អត្តលេខ ០៣១៧៩១ នាយករងមន្ទីរពេទ្យកម្រិត២ លេខ៨០៩មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៤-វរសេនីយ៍ឯក **អ៊ិន ចាន់ណា** អត្តលេខ ១២០០៥៥ នាយករងនាយកដ្ឋានទំនាក់ទំនងសហប្រតិបត្តិការរក្សាសន្តិភាពនិងនីតិកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៥-វរសេនីយ៍ទោ **ហាយ ធីមចិន្ដា** អត្តលេខ ០១០១៨ នាយកមន្ទីរពេទ្យកម្រិត១កងវិស្វកម្មលេខ២១មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៦-វរសេនីយ៍ទោ **ផល ស៊ីមុត** អត្តលេខ ០៦៨៧០៣ នាយការិយាល័យកោសល្យវិថ្វយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម

៧-រសេនីយ៍ទោ	វិទ្ធី មុរី	អត្តលេខ ០១៩៦៤៧ នាយការិយាល័យបោសសំអាតមិនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមិន និងកាកសំណល់សង្គ្រាម
៨-រសេនីយ៍ទោ	ថា សាមីត	អត្តលេខ ០២៥៧១៣ នាយរងការិយាល័យស្រាវជ្រាវនិងប្លង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមិននិងកាកសំណល់សង្គ្រាម
៩-រសេនីយ៍ទោ	ហាម សុភាព	អត្តលេខ ០៣៩២០១ នាយការិយាល័យបណ្តុះបណ្តាលនិងឧត្តមសិក្សាមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមិននិងកាកសំណល់សង្គ្រាម
១០-រសេនីយ៍ត្រី	ភី ការិទ្ធី	អត្តលេខ ១៦៨១៥១ នាយរងការិយាល័យបញ្ជូនសារនិងបំភ័ន្តអក្ខរៈមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមិននិងកាកសំណល់សង្គ្រាម
១១-រសេនីយ៍ត្រី	ជួន ឌុឌី	អត្តលេខ ១៦៨៤៥៣ ជំនួយការការិយាល័យកោសល្យវិថ្វីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមិននិងកាកសំណល់សង្គ្រាម
១២-អនុសេនីយ៍ឯក	លុក សារ៉ាយ	អត្តលេខ ២០០៧៨២ ជំនួយការការិយាល័យហ្វឹកហ្វឺនមជ្ឈមណ្ឌល ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមិននិងកាកសំណល់សង្គ្រាម

ខ-មេធាវីមុនីសារាត្រី ថ្នាក់ សេនា

១-ឧត្តមសេនីយ៍ត្រី	យិន យ៉ាន់ណា	អត្តលេខ ០១១៤៥៣ នាយករងនាយកដ្ឋានទំនាក់ទំនងសហប្រតិបត្តិការរក្សាសន្តិភាពនិងនីតិកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមិននិងកាកសំណល់សង្គ្រាម
២-ឧត្តមសេនីយ៍ត្រី	គួង សុភារៈ	អត្តលេខ ១៦២៤២៣ នាយករងនាយកដ្ឋានទំនាក់ទំនងសហប្រតិបត្តិការរក្សាសន្តិភាពនិងនីតិកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមិននិងកាកសំណល់សង្គ្រាម
៣-ឧត្តមសេនីយ៍ត្រី	ឡេង ចន្ទា	អត្តលេខ ០១៩៣៥០ នាយករងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមិននិងកាកសំណល់សង្គ្រាម
៤-រសេនីយ៍ឯក	ខៀវ ចន្ទាសុខ	អត្តលេខ ០៥៨៧៨៣ នាយការិយាល័យយោសនាព័ត៌មានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមិននិងកាកសំណល់សង្គ្រាម
៥-រសេនីយ៍ឯក	ស៊ីម សុឌី	អត្តលេខ ០១៧១៨៤ នាយការិយាល័យពិធីការមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមិននិងកាកសំណល់សង្គ្រាម

៦-វសេនីយ៍ឯក	ស្រី សុខុម	អត្តលេខ ០២៥៨៦៦ ជំនួយការមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិង កាកសំណល់សង្គ្រាម
៧-វសេនីយ៍ឯក	ជួន សាវ	អត្តលេខ ០០៩៥១៦ នាយករងសាលាហ្វឹកហ្វឹនកង កម្លាំងរក្សាសន្តិភាពពហុជាតិមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាក សំណល់សង្គ្រាម
៨-វសេនីយ៍ឯក	ខាន់ ធុន	អត្តលេខ ០១៤០២១ នាយករងនាយកដ្ឋានកាក សំណល់សង្គ្រាមគ្រឿងផ្ទុះនិងព័ត៌មានមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិង កាកសំណល់សង្គ្រាម
៩-វសេនីយ៍ឯក	ពៅ ផនសុផារ៉ា	អត្តលេខ ០២៧២០៤ នាយរងការិយាល័យគ្រប់គ្រង នាយទាហានសេនាធិការមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាក សំណល់សង្គ្រាម
១០-វសេនីយ៍ឯក	មួន សុខា	អត្តលេខ ០២១៧៤៨ នាយរងការិយាល័យទំនាក់ ទំនងសាធារណៈមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
១១-វសេនីយ៍ទោ	ស៊ិន សុខឈន	អត្តលេខ ០៤៥៨៤៨ នាយការិយាល័យគីមីមជ្ឈ មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស សំអាតមីននិងកាកសំណល់សង្គ្រាម
១២-វសេនីយ៍ទោ	កែវ មុនី	អត្តលេខ ០២៧២៩៨ នាយរងការិយាល័យអធិការកិច្ច
១៣-វសេនីយ៍ទោ	រ៉ា គុណា	អត្តលេខ ០១១៤៥៣ នាយការិយាល័យសហប្រតិបត្តិ- ការអន្តរជាតិមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
១៤-វសេនីយ៍ទោ	ចេន ឡានធួរ	អត្តលេខ ០៤៧៨៧៧ នាយរងការិយាល័យកម្ទេចគ្រឿង ផ្ទុះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម
១៥-វសេនីយ៍ទោ	ម៉ៅ ហេង	អត្តលេខ ០២៧០៨៤ នាយការិយាល័យបញ្ជូនសារ និងបំភ្លឺអក្ខរៈ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម
១៦-វសេនីយ៍ទោ	ហៀង ជេត	អត្តលេខ ០២២៣៣៣ នាយការិយាល័យរដ្ឋបាលមជ្ឈ- មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស សំអាតមីន និងកាកសំណល់សង្គ្រាម
១៧-វសេនីយ៍ទោ	ចន ឌុត្តា	អត្តលេខ ០២៧២៤៨ នាយការិយាល័យហិរញ្ញវត្ថុ សាលាហ្វឹកហ្វឹនកងកម្លាំងរក្សាសន្តិភាពពហុជាតិមជ្ឈ- មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស- សំអាតមីននិងកាកសំណល់សង្គ្រាម

១៨-វសេនីយ៍ទោ	ឈុត ឆា	អត្តលេខ ០៣១២៧៧ នាយករិយាល័យសំណង់ អគារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
១៩-វសេនីយ៍ទោ	អ៊ុក ឈុំ	អត្តលេខ ២១៤០៣១ នាយករិយាល័យហិរញ្ញវត្ថុ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស សំអាតម៉ែននិងកាកសំណល់សង្គ្រាម
២០-វសេនីយ៍ទោ	នី សុភា	អត្តលេខ ១៣៨៨០១ នាយករិយាល័យហិរញ្ញវត្ថុ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស សំអាតម៉ែននិងកាកសំណល់សង្គ្រាម
២១-វសេនីយ៍ទោ	ហោ រដ្ឋា	អត្តលេខ ០៨០៤៧១ នាយករិយាល័យប្រឆាំងគេរកម្ម មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស សំអាតម៉ែននិងកាកសំណល់សង្គ្រាម
២២-វសេនីយ៍ទោ	ផាន់ ហូ	អត្តលេខ ០៩១៣១៥នាយករិយាល័យកសិកម្ម មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស សំអាតម៉ែន និងកាកសំណល់សង្គ្រាម
២៣-វសេនីយ៍ទោ	ក្រុយ ស៊ីណាន	អត្តលេខ ១៧៩៤២៥ នាយករិយាល័យស្តង់ដារសម្ភារៈ បច្ចេកទេសមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
២៤-វសេនីយ៍ទោ	អេត សំអឿន	អត្តលេខ ១៣៩៩៣១ នាយករិយាល័យគ្រប់គ្រង នាយទាហានសេនាធិការមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាក សំណល់សង្គ្រាម
២៥-វសេនីយ៍ទោ	កុសល ម៉ានីនដា	អត្តលេខ ០៦៤៧៥៨ នាយករិយាល័យទំនាក់ទំនង សាធារណៈមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាព បោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
២៦-វសេនីយ៍ទោ	សម ធី	អត្តលេខ ០១៦៩០០ នាយករិយាល័យពិសោធន៍ វិស្វកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
២៧-វសេនីយ៍ទោ	អ៊ុន សុដ្ឋាវ	អត្តលេខ ២០០០៧២ ជំនួយការការិយាល័យពិសោធន៍ វិស្វកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
២៨-វសេនីយ៍ទោ	សុខ ស៊ីណាន	អត្តលេខ ០៤៥៨៤៣ មេបញ្ជាការកងអនុសេនាធិកម្ម គ្រាប់មីនទាន់ផ្ទះលេខ២១៣មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតម៉ែននិងកាក សំណល់សង្គ្រាម
២៩-វសេនីយ៍ក្រី	ម៉ែច ខេមរី	អត្តលេខ ០៤៩១៥៣ នាយករិយាល័យលិខិតសរសេរ និងជូនរង្វាន់មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សា សន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម

- ៣០-វេសេនីយ៍ត្រី **ថែន សុផាវ៉ាន់** អត្តលេខ ០៣៩៨៩៥ នាយរងការិយាល័យរដ្ឋបាល
មជ្ឈមណ្ឌល ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព
បោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៣១-វេសេនីយ៍ត្រី **ឆាវ សាឡ** អត្តលេខ ០៥៦៥០៩ នាយរងការិយាល័យគីមីមជ្ឈ-
មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សំអាតមីននិងកាកសំណល់សង្គ្រាម
- ៣២-វេសេនីយ៍ត្រី **គន ចន្ទ្យៈ** អត្តលេខ ០២៧០៩០ នាយការិយាល័យកសិកម្មការហិរញ្ញ-
វត្ថុវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សា
សន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៣៣-វេសេនីយ៍ត្រី **ឆាន់ ភក្កតី** អត្តលេខ ០២៦៧០២ នាយការិយាល័យកម្ទេចច្រៀងផ្ទះ
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សំអាតមីននិងកាកសំណល់សង្គ្រាម
- ៣៤-វេសេនីយ៍ត្រី **យស សាវ៉ាត់** អត្តលេខ ១៦៨៤៥៧ នាយការិយាល័យរក្សាសន្តិភាព
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សំអាតមីននិងកាកសំណល់សង្គ្រាម
- ៣៥-វេសេនីយ៍ត្រី **ទេព សុខា** អត្តលេខ ១៩៨២៩៤ ជំនួយការការិយាល័យអធិការកិច្ច
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សំអាតមីននិងកាកសំណល់សង្គ្រាម
- ៣៦-វេសេនីយ៍ត្រី **គុម ស្សាវរីយ៍** អត្តលេខ ០១៧៥៧២ នាយរងការិយាល័យរដ្ឋបាល
មហាវិទ្យាល័យរក្សាសន្តិភាពវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះ
បណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិង
កាកសំណល់សង្គ្រាម
- ៣៧-វេសេនីយ៍ត្រី **សាវ៉ាយ ឆាន់ចាច** អត្តលេខ ០២៧៣១៧ នាយរងការិយាល័យលិខិត
សរសើរនិងជូនរង្វាន់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង
រក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៣៨-វេសេនីយ៍ត្រី **គ្រួម សុផាត** អត្តលេខ ១៣១៦១០ ប្រធានក្រុមការពារមជ្ឈមណ្ឌល
ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន
និងកាកសំណល់សង្គ្រាម
- ៣៩-វេសេនីយ៍ត្រី **ប៉ក់ រតនៈ** អត្តលេខ ២០០៨១៩ នាយការិយាល័យគ្រប់គ្រង
ឋានន្តរស័ក្តិនិងតែងតាំងមុខងារមជ្ឈមណ្ឌលជាតិ
គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិង
កាកសំណល់សង្គ្រាម
- ៤០-វេសេនីយ៍ត្រី **ចក់ ស៊ីចាច** អត្តលេខ ១០០៣៥២ នាយរងការិយាល័យសុខាភិបាល
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សំអាតមីននិងកាកសំណល់សង្គ្រាម
- ៤១-វេសេនីយ៍ត្រី **ឆាវ ចន្ទវិទ្ធី** អត្តលេខ ១៦៨៤៤៩ នាយការិយាល័យវិទ្យាស្ថានមជ្ឈ-
មណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សំអាតមីននិងកាកសំណល់សង្គ្រាម

៤២-អនុសេនីយ៍ត្រី	នុត ជារ៉ា	អត្តលេខ ២២១១០៧ នាយឃ្លាំងគ្រឿងផ្ទះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៤៣-អនុសេនីយ៍ត្រី	នាយ វ៉ាន់នា	អត្តលេខ ២២១២១៣ នាយការិយាល័យសិក្សាស្រាវ-ប្រាវកាកសំណល់សង្គ្រាមមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៤៤-អនុសេនីយ៍ត្រី	សូ ពិសាខ	អត្តលេខ ១៦៨៤៤៧ នាយករងនាយកដ្ឋានទំនាក់ទំនងសហប្រតិបត្តិការរក្សាសន្តិភាពនិងនីតិកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៤៥-អនុសេនីយ៍ឯក	ញួង ឆេង	អត្តលេខ ០៤៩១៥២ នាយការិយាល័យសង្កេតការណ៍យោធានគរបាលនិងស៊ីវិលមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៤៦-អនុសេនីយ៍ឯក	អ៊ឹម ចន្ទី	អត្តលេខ ០៣៩៩០១ នាយការិយាល័យបុគ្គលិកវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៤៧-អនុសេនីយ៍ឯក	អេង សុភ	អត្តលេខ ១៦៨៤៤៨ នាយការិយាល័យទិន្នន័យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៤៨-អនុសេនីយ៍ឯក	គង់ ចាន់ណាស់	អត្តលេខ ២០០៨០៩ នាយការិយាល័យសិក្សានិងប្លង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៤៩-អនុសេនីយ៍ឯក	អ៊ុំ រ៉េមី	អត្តលេខ ២០០៧៨៦ នាយការិយាល័យបុគ្គលិកនិងស្ថិតិមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៥០-អនុសេនីយ៍ឯក	នាង ម៉ឺនស៊ីណា	អត្តលេខ ២០០៨២០ នាយការិយាល័យសង្គ្រោះគ្រោះមហន្តរាយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៥១-អនុសេនីយ៍ឯក	ម៉ឺនសី មុន្នីរៈ	អត្តលេខ ២០០៧៩៣ នាយរងការិយាល័យបោសសំអាតម៉ែនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៥២-អនុសេនីយ៍ទោ	ស សុផល	អត្តលេខ ១៦៣២០៦ ជំនួយការការិយាល័យសំណង់អគារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៥៣-អនុសេនីយ៍ទោ	អ៊ុយ សុផល	អត្តលេខ ០៨៨៧៧៣ ជំនួយការការិយាល័យយោសនាព័ត៌មានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម

- ៥៤-អនុសេនីយ៍ទោ **អ៊ុំ ស៊ីផាន់ណា** អត្តលេខ ២០០៨០០ នាយរងការិយាល័យគ្រប់គ្រង នាយទាហានសេនាធិការមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកង កម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៥៥-អនុសេនីយ៍ទោ **អ៊ុំ វ៉ាន់ឧតាជ** អត្តលេខ ២០០៨០៥ នាយរងការិយាល័យទំនាក់ទំនង សាធារណៈមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៥៦-អនុសេនីយ៍ត្រី **យ៉ែង គន្ធា** អត្តលេខ ២១៦៣៦៨ ជំនួយការការិយាល័យពិសោធន៍ វិស្វកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៥៧-ព្រឹទ្ធបាលឯក **យ៉ុង សុផល** អត្តលេខ ២១៧៨២២ ជំនួយការឃ្លាំងគ្រឿងផ្ទះមជ្ឈ- មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស សំអាតមីននិងកាកសំណល់សង្គ្រាម

គ-មេធាវីមុនីសារកណ្តា ថ្នាក់ អស្ស័យធានី

- ១-អសេនីយ៍ឯក **ឡុន សារី** អត្តលេខ ០០៩៥០៨ នាយករងមហាវិទ្យាល័យរក្សា សន្តិភាពមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ២-អសេនីយ៍ឯក **ចាន់ សំរិទ្ធី** អត្តលេខ ០១៨៨៩៨ ជំនួយការការិយាល័យអធិការកិច្ច មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៣-អសេនីយ៍ឯក **ម៉ៅ ផាន** អត្តលេខ ០៤៤៥០៧ ជំនួយការទីប្រឹក្សាបារាំងមជ្ឈ- មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស សំអាតមីននិងកាកសំណល់សង្គ្រាម
- ៤-អសេនីយ៍ទោ **ស្តាន់ សំរិតពិសិដ្ឋ** អត្តលេខ ០៦៧៧០៥ នាយករងនាយកដ្ឋានទំនាក់ទំនង សហប្រតិបត្តិការរក្សាសន្តិភាពនិងនីតិកម្មមជ្ឈមណ្ឌល ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម
- ៥-អសេនីយ៍ទោ **ស៊ុយ សម្បត្តិថ្លា** អត្តលេខ ១៦៣១៤២ ជំនួយការការិយាល័យហ្វឹកហ្វឺន មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៦-អសេនីយ៍ទោ **លាង សុវណ្ណារ៉ា** អត្តលេខ ១៦៣១៤៤ ជំនួយការសិក្សាស្រាវជ្រាវកាក សំណល់សង្គ្រាមមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៧-អសេនីយ៍ទោ **ម៉ឺន កប** អត្តលេខ ០៣០៩៣៣ នាយរងការិយាល័យប្រឆាំងគោរ កម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
- ៨-អសេនីយ៍ទោ **ម៉ឺន មាន** អត្តលេខ ០៤៤៥៥១ ជំនួយការទីប្រឹក្សាបារាំងមជ្ឈ- មណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាពបោស សំអាតមីននិងកាកសំណល់សង្គ្រាម

៩-វសេនីយ៍ទោ	សួស ណារឿន	អត្តលេខ ០៤៧៩០៣ ជំនួយការទីប្រឹក្សាបារាំងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
១០-វសេនីយ៍ទោ	សុខ រ៉ាំងណាត	អត្តលេខ ០២៧១១៤ ជំនួយការសិក្សាស្រាវជ្រាវកាកសំណល់សង្គ្រាមមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
១១-វសេនីយ៍ទោ	ប្រាង ឬទ្ធិថា	អត្តលេខ ០៤៧៨៣៨ ជំនួយការទីប្រឹក្សាជប៉ុនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
១២-វសេនីយ៍ទោ	ឡាន ជីវ័ន្ត	អត្តលេខ ០៣៧៥៩៩ មេបញ្ជាការកងអនុសេនាតូចការពារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
១៣-វសេនីយ៍ទោ	ម៉ែន សុត	អត្តលេខ ០៤៨៥៦៨ កងការពារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
១៤-វសេនីយ៍ទោ	ខឹម សុភេត្រា	អត្តលេខ ០៣៧៥៨៨ នាយរងការិយាល័យរក្សាសន្តិភាពមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
១៥-វសេនីយ៍ទោ	ថា រតនា	អត្តលេខ ០៤៧៨៨៨ នាយរងការិយាល័យនីតិកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
១៦-វសេនីយ៍ទោ	ទូ សុវណ្ណារ៉ា	អត្តលេខ ០២៧១៤៦ មេបញ្ជាការកងបោសសំអាតមីនលេខ១៣៥មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
១៧-វសេនីយ៍ត្រី	តោម ម្សី	អត្តលេខ ២៣៨៥០០ នាយរងការិយាល័យសង្កេតការណ៍យោធានគរបាលនិងស៊ីវិលមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
១៨-វសេនីយ៍ត្រី	យ៉ាន់ សុខខេមហា	អត្តលេខ ១៦៦៤៨៧ នាយរងការិយាល័យរក្សាសន្តិភាពមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
១៩-វសេនីយ៍ត្រី	ញ៉ូ បញ្ញា	អត្តលេខ ០៥៨៣៧៩ ជំនួយការទីប្រឹក្សាបារាំងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
២០-វសេនីយ៍ត្រី	អេន ស៊ីនីន	អត្តលេខ ១៣៣៤២១ នាយការិយាល័យសំណង់អគារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម

២១-វរសេនីយ៍ត្រី	ញ៉ែម សុង	អគ្គលេខ ២៣១៩១៤ នាយឃ្លោងដ្ឋានមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតម៉ែន និងកាកសំណល់សង្គ្រាម
២២-វរសេនីយ៍ត្រី	ឡាំ ទេព	អគ្គលេខ ០៤០១១៤ នាយរងការិយាល័យតម្រួត សណ្តាប់ធ្នាប់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សា សន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
២៣-វរសេនីយ៍ត្រី	គួន សុភេត	អគ្គលេខ ០១៤៣២០ នាយរងការិយាល័យបណ្តុះ- បណ្តាលនិងឧត្តមសិក្សាមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិង កាកសំណល់សង្គ្រាម
២៤-វរសេនីយ៍ត្រី	អ៊ុំ ស៊ីមីហឿន	អគ្គលេខ ១៦៨៤៥២ ជំនួយការការិយាល័យគ្រប់គ្រង ឋានន្តរស័ក្តិ និងតែងតាំងមុខងារមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិង កាកសំណល់សង្គ្រាម
២៥-វរសេនីយ៍ត្រី	រឿន ចន្ទ្យា	អគ្គលេខ ០៣៧៦៤៩ ជំនួយការការិយាល័យបុគ្គលិក និងស្ថិតិមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
២៦-វរសេនីយ៍ត្រី	សុខ សុផល	អគ្គលេខ ០៤៩១១១ នាយរងការិយាល័យដឹកជញ្ជូន មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតម៉ែន និងកាកសំណល់សង្គ្រាម
២៧-វរសេនីយ៍ត្រី	សំគូ សិហារិទ្ធ	អគ្គលេខ ១០៨៩៧៣ ជំនួយការការិយាល័យសិក្សានិង ប្លង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
២៨-វរសេនីយ៍ត្រី	កោត វ៉ែយ៉ា	អគ្គលេខ ០៧៣៥៧០ នាយរងឃ្លាំងសម្ភារៈមជ្ឈមណ្ឌល ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែន និងកាកសំណល់សង្គ្រាម
២៩-អនុសេនីយ៍ឯក	សុក ស៊ីថា	អគ្គលេខ ១០២៣៨៦ ជំនួយការការិយាល័យសំណង់ អគារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៣០-អនុសេនីយ៍ឯក	ចាម ណារិន	អគ្គលេខ ១៥៦៨៤៩ នាយរងការិយាល័យភស្តុភារ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស សំអាតម៉ែននិងកាកសំណល់សង្គ្រាម
៣១-អនុសេនីយ៍ឯក	ឆម សុភាព	អគ្គលេខ ០៧៨១៨៥ នាយរងការិយាល័យសុខាភិបាល មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៣២-អនុសេនីយ៍ឯក	ឡាន ប្រាម្នា	អគ្គលេខ ០៤៧៨៣៦ ជំនួយការទីប្រឹក្សាជប៉ុនមជ្ឈ- មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៣៣-អនុសេនីយ៍ឯក	ឆាន់ អូជេសសា	អគ្គលេខ ០៣៣៨៥៤ ជំនួយការការិយាល័យផែនការ

		និងប្រតិបត្តិការមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង
៣៤-អនុសេនីយ៍ឯក	ច័ន្ទ សុពណ៍រតន៍	អត្តលេខ ០៨៩៩៥៧ ជំនួយការការិយាល័យអធិការកិច្ច មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
៣៥-អនុសេនីយ៍ឯក	ឡុង វិចិត្រ	អត្តលេខ ២១៦៣២៥ នាយរងការិយាល័យផែនការនិង ប្រតិបត្តិការមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៣៦-អនុសេនីយ៍ទោ	កែវ រឿនី	អត្តលេខ ០៥៣២៧៦ នាយរងឃ្លាំងគ្រឿងផ្ទុះមជ្ឈ- មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស សំអាតមីននិងកាកសំណល់សង្គ្រាម
៣៧-អនុសេនីយ៍ទោ	ហុន ស៊ីសេន	អត្តលេខ ២១៩១៤០ នាយឃ្លាំងស្បៀងបរិក្ខារមជ្ឈ- មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
៣៨-អនុសេនីយ៍ទោ	នីង សុខមាន	អត្តលេខ ១៦៣២៥២ ជំនួយការការិយាល័យរដ្ឋបាល មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
៣៩-អនុសេនីយ៍ទោ	លី សក្កណា	អត្តលេខ ២០០៨៣១ ជំនួយការការិយាល័យរដ្ឋបាល មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
៤០-អនុសេនីយ៍ទោ	អ៊ុំ ចន្ទធារត្ត	អត្តលេខ ២០០៨៤១ ជំនួយការការិយាល័យស្តង់ដារ សម្ភារៈបច្ចេកទេសមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៤១-អនុសេនីយ៍ទោ	សែម រតនា	អត្តលេខ ២០០៨៥៤ ជំនួយការការិយាល័យសរុប មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
៤២-អនុសេនីយ៍ទោ	អ៊ុក សម្បត្តិ	អត្តលេខ ០៥៨៦៣១ ជំនួយការការិយាល័យបោស សំអាតមីនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៤៣-អនុសេនីយ៍ទោ	ម៉ៅឃ្ល ហ៊ុន	អត្តលេខ ០៥៨៣៩៩ ជំនួយការការិយាល័យបោស សំអាតមីនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
៤៤-អនុសេនីយ៍ទោ	ជិន គុណ	អត្តលេខ ១៦៣២០៧ ជំនួយការការិយាល័យសំណង់ អគារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្គ្រាម
៤៥-អនុសេនីយ៍ទោ	តន់ ទីពិសិដ្ឋ	អត្តលេខ ២១៦៣៥១ ជំនួយការការិយាល័យគ្រប់គ្រង រថយន្តគ្រឿងចក្រនិងម៉ាស៊ីនមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៤៦-អនុសេនីយ៍ទោ	ម៉ាន់ សុធា	អត្តលេខ ២០០៨១១ ជំនួយការការិយាល័យយោសនា

៤៧-អនុសេនីយ៍ទោ	កែវ រឿន	ព័ត៌មានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម អត្តលេខ ១០៩៩០០ កងការពារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៤៨-អនុសេនីយ៍ទោ	ទុត ផល្លា	អត្តលេខ ២០៦១៤០ ជំនួយការការិយាល័យពិធីការមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៤៩-អនុសេនីយ៍ទោ	ឡុង គូនី	អត្តលេខ ៦១៦៣៣៦ នាយរងការិយាល័យហ្វឹកហ្វឺនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៥០-អនុសេនីយ៍ត្រី	ចាម ចន្ទី	អត្តលេខ ២១៦៣៥៦ ជំនួយការការិយាល័យយោសនាព័ត៌មានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៥១-អនុសេនីយ៍ត្រី	ចាម ចន្ទា	អត្តលេខ ២១៦៣៤៧ ជំនួយការការិយាល័យពិធីការមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៥២-អនុសេនីយ៍ត្រី	អ៊ុំ ស៊ីផាន់ណារ៉ា	អត្តលេខ ២០០៨១៨ ជំនួយការការិយាល័យបណ្តុះបណ្តាលនិងឧត្តមសិក្សាមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៥៣-អនុសេនីយ៍ត្រី	ច័ន្ទ សម្បត្តិ	អត្តលេខ ១៨១៦១១ ជំនួយការការិយាល័យសំណង់អគារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៥៤-អនុសេនីយ៍ត្រី	ពេជ្រ រតនៈស្រី	អត្តលេខ ២៣១៧៩២ ជំនួយការការិយាល័យសុខាភិបាលមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៥៥-អនុសេនីយ៍ត្រី	ចេច វរៈមុត្រ	អត្តលេខ ០៤៩១៧៧ ជំនួយការការិយាល័យគ្រប់គ្រងហានុភ័យស័ក្តិនិងតែងតាំងមុខងារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៥៦-អនុសេនីយ៍ត្រី	ចេច ពិសិដ្ឋ	អត្តលេខ ២១៦៣៤៨ ជំនួយការការិយាល័យរដ្ឋបាលមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៥៧-អនុសេនីយ៍ត្រី	កែវ ស្រីពេជ្រ	អត្តលេខ ០៥២១១៦ ជំនួយការការិយាល័យសរុបមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតម៉ែននិងកាកសំណល់សង្គ្រាម
៥៨-អនុសេនីយ៍ត្រី	ឌី សុរិយា	អត្តលេខ ១៤៨៣៦២ ជំនួយការការិយាល័យហ្វឹកហ្វឺន

			មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៥៩-អនុសេនីយ៍ត្រី	លា ម៉ែសារ៉ែស		អត្តលេខ ២១៦៣៣៦ ជំនួយការការិយាល័យលិខិតសរសើរនិងជូនវង្វាន់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៦០-អនុសេនីយ៍ត្រី	សុខ ចរិយា		អត្តលេខ ២១៦៣៣៣ ជំនួយការការិយាល័យដឹកជញ្ជូនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៦១-អនុសេនីយ៍ត្រី	ស៊ី ពន្លក		អត្តលេខ ២០០៧៩៩ នាយរងការិយាល័យកសិកម្មមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៦២-អនុសេនីយ៍ត្រី	លា យ៉ាវ៉ែន		អត្តលេខ ២១៦៣៤៣ ជំនួយការការិយាល័យដឹកជញ្ជូនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៦៣-នាយចំណង់	សុខ កន្ធិថា		អត្តលេខ ២១៦៣៣១ ជំនួយការការិយាល័យសរុបមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម
៦៤-នាយចំណង់	គុម ភារិទ		អត្តលេខ ០៦៤៧៩២ ជំនួយការការិយាល័យអធិការកិច្ចមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម
៦៥-ព្រឹទ្ធបាលឯក	គង់ ខុត្តម		អត្តលេខ ២៣៩៣៩៥ ជំនួយការការិយាល័យព័ត៌មានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៦៦-ព្រឹទ្ធបាលឯក	គម បញ្ញា		អត្តលេខ ១០៣៨២២ ជំនួយការការិយាល័យសុខាភិបាលមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៦៧-ព្រឹទ្ធបាលឯក	អ៊ឹម សុធារ៉ា		អត្តលេខ ២៣៦៣៨៧ ជំនួយការការិយាល័យព័ត៌មានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៦៨-ព្រឹទ្ធបាលទោ	ជ្រីង សុជាត		អត្តលេខ ១៤០៥៦៤ ជំនួយការការិយាល័យព័ត៌មានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម
៦៩-ព្រឹទ្ធបាលទោ	យ៉ែន ចាន់ឌុឡី		អត្តលេខ ២០០៨៦៤ ជំនួយការឃ្លាំងគ្រឿងផ្ទះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៧០-ពលបាលឯក	សែម កក្កដា		អត្តលេខ ២២១១៣៧ កងការពារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម
៧១-ពលបាលឯក	អ៊ុំ សុភរៈ		អត្តលេខ ២០០៨៦៧ កងការពារមជ្ឈមណ្ឌលជាតិ

		គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម
៧២-ពលបាលឯក	ខាត់ ម៉ុនធឿម	អត្តលេខ ២០០៩០១ ជំនួយការការិយាល័យសិក្សាស្រាវជ្រាវកាកសំណល់សង្គ្រាមមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៧៣-ពលបាលទោ	ខួន សុគន្ធា	អត្តលេខ ២០០៩៩៩ ជំនួយការការិយាល័យអធិការកិច្ចមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៧៤-ពលបាលទោ	ហុន ផានិត	អត្តលេខ ២០០៨៧៩ នាយរងឃ្លាំងស្បៀងបរិក្ខារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៧៥-ពលបាលទោ	សន លាម	អត្តលេខ ២០០៨៦៨ ជំនួយការឃ្លាំងគ្រឿងផ្ទះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៥ ✓



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៤៤ អនក-ជ



**អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងការប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. បំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ចំនួន៤៤គ្រឿងជូននាយទាហាននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមិននិងកាកសំណល់សង្គ្រាម ដូចមានរាយនាមខាងក្រោម៖
ក-មេដាយមាសការងារ

អនុលេខនីយ៍ទោ **សេង ម៉ានីណា** អគ្គលេខ ២២៥៩៨១ ជំនួយការការិយាល័យសរុប
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សម្អាតមិននិងកាកសំណល់សង្គ្រាម

ខ-មេដាយប្រាក់ការងារ

១-អសេនីយ៍ទោ **ជឿ សំណាង** អគ្គលេខ ០២៥២៥៤ នាយរងការិយាល័យហ្វឹកហ្វឺន
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សម្អាតមិននិងកាកសំណល់សង្គ្រាម

២-អសេនីយ៍ត្រី **អ៊ុន ភាណា** អគ្គលេខ ០៥៨៣៦៦ នាយការិយាល័យសិក្សានិងប្លង់
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សម្អាតមិននិងកាកសំណល់សង្គ្រាម

៣-អនុសេនីយ៍ឯក **អ៊ុន ជានី** អគ្គលេខ ០៩១៤៩២ នាយរងការិយាល័យទិន្នន័យ
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោស
សម្អាតមិននិងកាកសំណល់សង្គ្រាម

៤-អនុសេនីយ៍ឯក	ពេជ្រ សម្បត្តិ	អត្តលេខ ០២៦៧១៣ នាយការិយាល័យផែនការនិងប្រតិបត្តិការមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
៥-អនុសេនីយ៍ឯក	គង់ ស៊ីដា	អត្តលេខ ០៤៧២៧៤ ជំនួយការការិយាល័យស្តង់ដារសម្ភារៈបច្ចេកទេសមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
៦-អនុសេនីយ៍ឯក	រ័ត្ន គុណ	អត្តលេខ ១៤១៥១០ កងការពារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
៧-ពលបាលឯក	ឌី សុខុន	អត្តលេខ ២០០៩៨៨ ជំនួយការការិយាល័យកោសល្យវិថ្វយមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
៨-ពលបាលទោ	ហុន ឥមឡេង	អត្តលេខ ២០០៩៤៨ កងការពារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
៩-ពលបាលទោ	ជិន ណាងហ៊ឹក	អត្តលេខ ២០០៨៥២ កងការពារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
១០-ពលបាលទោ	ថោង យាន	អត្តលេខ ២០១០០៥ នាយរងការិយាល័យពិសោធន៍គុណភាពមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
១១-ពលបាលទោ	ថា គុសល	អត្តលេខ ១៣៤៧៤៦ ជំនួយការការិយាល័យគីមីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
១២-ពលបាលទោ	ណុយ ឆាន់	អត្តលេខ ២០១០៣៧ កងការពារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
១៣-ពលបាលទោ	អៀម សាវេត	អត្តលេខ ២០១០៣៨ កងការពារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
១៤-ពលបាលត្រី	រ័ត្ន សុវត្ថ	អត្តលេខ ១០២៩០០ ជំនួយការការិយាល័យពិសោធន៍គុណភាពមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
១៥-ពលបាលត្រី	ជួន សុភ័ក្រ	អត្តលេខ ២០១០០៣ ជំនួយការការិយាល័យរក្សាសន្តិភាពមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម

ក-មេធាវីសំណើការងារ

១-អនុសេនីយ៍ឯក	តា	បូរ៉ាត	អត្តលេខ ១៦១៦៨៥ ប្រធានក្រុមការពារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតម៉ែននិងកាកសំណល់សង្គ្រាម
២-អនុសេនីយ៍ឯក	ទូច	សំរឿន	អត្តលេខ ០៤០០៥៦ ជំនួយការការិយាល័យបុគ្គលិកនិងស្ថិតិមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតម៉ែននិងកាកសំណល់សង្គ្រាម
៣-អនុសេនីយ៍ទោ	សួន	ឌុឌី	អត្តលេខ ០៥៨៦៤១ ជំនួយការការិយាល័យកម្មវិធីគ្រឿងផ្ទះមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតម៉ែននិងកាកសំណល់សង្គ្រាម
៤-អនុសេនីយ៍ទោ	ឌុស	ឡតុម	អត្តលេខ ០៤០០០០ ជំនួយការការិយាល័យហ្វឹកហ្វឺនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតម៉ែននិងកាកសំណល់សង្គ្រាម
៥-អនុសេនីយ៍ត្រី	ឡុច	លតុណា	អត្តលេខ ២១៦៣៤៦ ជំនួយការការិយាល័យសុខាភិបាលមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតម៉ែននិងកាកសំណល់សង្គ្រាម
៦-នាយចំណាង	រិទ្ធី	វរៈ	អត្តលេខ ២២៦០៥១ ជំនួយការការិយាល័យបោសសម្អាតម៉ែនមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតម៉ែននិងកាកសំណល់សង្គ្រាម
៧-នាយចំណាង	គង់	សុនីតា	អត្តលេខ ១៩០៧០៩ ជំនួយការការិយាល័យពិធីការមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតម៉ែននិងកាកសំណល់សង្គ្រាម
៨-នាយចំណាង	ស៊ុន	ម៉ីនហេង	អត្តលេខ ២០០៨៣២ ជំនួយការឃ្លាំងសម្ភារៈមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតម៉ែននិងកាកសំណល់សង្គ្រាម
៩-នាយចំណាង	សែម	សុខហេង	អត្តលេខ ១៩១៧៤៥ ជំនួយការការិយាល័យពិសោធន៍គុណភាពមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតម៉ែននិងកាកសំណល់សង្គ្រាម
១០-ព្រឹទ្ធបាលឯក	តាល់	សារឿន	អត្តលេខ ១០៨៦៨៣ ជំនួយការឃ្លាំងសម្ភារៈមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតម៉ែននិងកាកសំណល់សង្គ្រាម
១១-ព្រឹទ្ធបាលឯក	ទេព	ធីតុ	អត្តលេខ ២៣៦៣៨២ ជំនួយការការិយាល័យភស្តុភារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតម៉ែននិងកាកសំណល់សង្គ្រាម
១២-ព្រឹទ្ធបាលឯក	ឌុំ	សុជាតា	អត្តលេខ ២៣៦៤១២ ជំនួយការឃ្លាំងគ្រឿងផ្ទះ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតម៉ែននិងកាកសំណល់សង្គ្រាម

១៣-ព្រឹទ្ធបាលឯក	ឆៀន សុខ	អត្តលេខ ២៣៦៤៣១ ជំនួយការការិយាល័យហ្វឹកហ្វឺន មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
១៤-ព្រឹទ្ធបាលឯក	ឆម វណ្ណស័ក្ត	អត្តលេខ ២៣៦៤១៩ កងការពារមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិង កាកសំណល់សង្គ្រាម
១៥-ព្រឹទ្ធបាលទោ	មូ ពៅ	អត្តលេខ ១៤១៦៣៣ កងការពារមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិង កាកសំណល់សង្គ្រាម
១៦-ព្រឹទ្ធបាលទោ	គួង ថា	អត្តលេខ ២២២០១២ ជំនួយការការិយាល័យលិខិត សរសើរនិងជូនរង្វាន់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
១៧-ពលបាលឯក	សែម រ៉ុន្ទុ	អត្តលេខ ២៣៩៤០១ កងការពារមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិង កាកសំណល់សង្គ្រាម
១៨-ពលបាលទោ	ប្រាក់ វ៉ាត	អត្តលេខ ១០២៨៤១ កងការពារមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិង កាកសំណល់សង្គ្រាម
១៩-ពលបាលទោ	ហេង ចំរើន	អត្តលេខ ២០០៨៥៣ កងការពារមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិង កាកសំណល់សង្គ្រាម
២០-ពលបាលទោ	គុម ឡឿង	អត្តលេខ ១៣២១៩៣ កងការពារមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិង កាកសំណល់សង្គ្រាម
២១-ពលបាលទោ	ឡាន ស៊ីណា	អត្តលេខ ២៣៦៤១៦ កងការពារមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិង កាកសំណល់សង្គ្រាម
២២-ពលបាលក្រី	គែន មុច្ឆា	អត្តលេខ ២២៤១៥៤ ជំនួយការការិយាល័យលិខិត សរសើរនិងជូនរង្វាន់មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកង កម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
២៣-ពលបាលក្រី	ហុន ហុន	អត្តលេខ ១០៨៤៣៩ កងការពារមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិង កាកសំណល់សង្គ្រាម
២៤-ពលបាលក្រី	សុខ ហាន	អត្តលេខ ២០០៩២១ ជំនួយការការិយាល័យផែនការ និងប្រតិបត្តិការមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
២៥-ពលបាលក្រី	សុខ ឆេងហុន	អត្តលេខ ២៤៤០៤៨ ជំនួយការការិយាល័យផែនការ និងប្រតិបត្តិការមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម

- ២៦-ពលបាលត្រី **លឹម សេងនីតូ** អគ្គលេខ ១៩១៩៦៩ ជំនួយការការិយាល័យគ្រប់គ្រង ឋានន្តរស័ក្តិនិងតែងតាំងមុខងារ មជ្ឈមណ្ឌលជាតិ គ្រប់ គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
- ២៧-ពលបាលត្រី **ឈុន សុគន្ធនា** អគ្គលេខ ១០៤០៦២ ជំនួយការការិយាល័យស្តង់ដារ សម្ភារៈបច្ចេកទេសមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម
- ២៨-ពលបាលត្រី **កែវ ស៊ីណាតរស្មី** អគ្គលេខ ២២៦៣៥៨ ជំនួយការការិយាល័យរក្សា សន្តិភាពមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សា សន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងការពារជាតិនិងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៤៥ អ.ស.នក បក



អនុក្រឹត្យ

ស្តីពីការជូនមេធាវីសហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១. បំពាក់ មេធាវីសហមេត្រី តាមលំដាប់ថ្នាក់ ជូនថ្នាក់ដឹកនាំសមាគមពេទ្យ ខេត្តយ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចំនួន០៨រូប ដែលធ្លាប់បានបំពេញបេសកកម្មមនុស្សធម៌ ជួយព្យាបាលអ្នកជំងឺនៅកម្ពុជា កន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេធាវីសហមេត្រី ថ្នាក់ អិបឌិណ

- ១-លោកស្រី Youn Nan Suk ប្រធានសមាគមគិលានុបដ្ឋាន ខេត្តយ្យុងសាងប៊ុកដូ
- ២-លោក Han Hyung Kook ប្រធានសមាគមថ្នាំពេទ្យ ខេត្តយ្យុងសាងប៊ុកដូ

ខ-មេធាវីសហមេត្រី ថ្នាក់ សេនា

- ១-លោក Ahn Young Doo អនុប្រធានសមាគមទន្តសាស្ត្រ ខេត្តយ្យុងសាងប៊ុកដូ
- ២-លោក Han Uoung Joo អនុប្រធានសមាគមពេទ្យបុរាណ ខេត្តយ្យុងសាងប៊ុកដូ
- ៣-លោក Lee Woo Seok អនុប្រធានសមាគមពេទ្យ ខេត្តយ្យុងសាងប៊ុកដូ
- ៤-លោក Moon Sang Ung ប្រធានផ្នែកកិច្ចការទូទៅ សមាគមពេទ្យ ខេត្តយ្យុងសាងប៊ុកដូ
- ៥-លោក Park Jae Young អគ្គលេខាធិការសមាគមពេទ្យ ខេត្តយ្យុងសាងប៊ុកដូ
- ៦-លោក Kwon Soon Gil អគ្គនាយក សមាគមពេទ្យ ខេត្តយ្យុងសាងប៊ុកដូ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខ្លួនកាលវេយសម្រេចនាយករដ្ឋមន្ត្រី
 - ខ្លួនកាលវេយឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៤២ អនក្រ.បក ប្រ.ជ

២០១៥

**អនុក្រឹត្យ
ស្តីពី**

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូនលោកវរសេនីយ៍ទោ **រឿន សារ៉ាត់** អគ្គលេខ ០៣៦៩៩ នាយនគរបាលជាន់ខ្ពស់ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៤០៧.អនក្រ.ជក



អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាភិណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មការពិនិត្យលក្ខណៈសម្បត្តិវរជន ដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១.-បំពាក់ មេដាយមុនីសារាភិណ្ណ តាមលំដាប់ថ្នាក់ ចំនួន ២៧គ្រឿង ជូនមន្ត្រីរាជការ និងសប្បុរសជន ដែលបានបរិច្ចាគកម្លាំងកាយ-ចិត្ត ព្រមទាំងធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាងសម័យថ្មីផលនានា លើវិស័យព្រះពុទ្ធសាសនា និងសង្គម កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមុនីសារាភិណ្ណថ្នាក់ ចំបងឱន

- ១-លោកគ្រូ សៅ ឡាយ សាស្ត្រាចារ្យ សាកលវិទ្យាល័យជាតិគ្រប់គ្រង
- ២-លោកគ្រូ ហាយ ចំរើន សាស្ត្រាចារ្យ សាកលវិទ្យាល័យជាតិគ្រប់គ្រង
- ៣-វរសេនីយ៍ឯក សេង ចុត្តា អគ្គលេខ ២៥២៥២ ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង
- ៤-វរសេនីយ៍ឯក ឯម សំរើន្រីង អគ្គលេខ ០០៣៨៤៦ ជំនួយការអធិការដ្ឋានអគ្គបញ្ជាការ ក្រសួងការពារជាតិ
- ៥-វរសេនីយ៍ទោ យ៉ុន សំរោត អគ្គលេខ ១១២៨៨ នាយរងការិយាល័យ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
- ៦-អនុសេនីយ៍ឯក ស៊ី សុវណ្ណារិទ្ធ អគ្គលេខ ៥៧៥៣៧ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត
- ៧-អនុសេនីយ៍ទោ ជួន ម៉ុនធឿន អគ្គលេខ ២៧៧៧១ នាយរងប៉ុស្តិ៍ទឹកថ្លា
- ៨-លោក ឡោ ចាន់ណុល ប្រធានការិ.វិវាទ ន.នីតិកម្មកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ៩-លោក ហេង សំគី អនុប្រធានការិ.វិវាទ ន.នីតិកម្មកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ១០-លោក យ៉ាង សុខហេង អនុប្រធានការិ.នីតិកម្មនិងផ្សព្វផ្សាយ ន.នីតិកម្មកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ខ-មេដាយមុនីសារាភីណ្ណ ថ្នាក់ សេនា

១-លោកស្រី គិត ជាលីន	មន្ត្រីរាជការ
២-លោក ធី គន្ធា	មន្ត្រីរាជការ
៣-លោក តាន់ វិឌ្ឍនា	មន្ត្រីរាជការ
៤-លោក ស៊ីង រដ្ឋា	មន្ត្រីរាជការ
៥-លោក រោង ចំនួនារា	មន្ត្រីរាជការ
៦-អនុសេនីយ៍ឯក ស៊ី សុធាវិទ្ធី	អគ្គលេខ ៥៤៩៦៤ នាយនគរបាលក្រសួងមហាផ្ទៃ
៧-លោក សួន សារ៉ុន	អភិបាលរងស្រុកភ្នំស្រួច
៨-លោក ម៉ៅ ម៉ុនឆេង	មន្ត្រីរាជការ
៩-លោក ល្វើង ជុំស៊ីម៉ុន	នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង
១០-លោក លាង ចន្ទ្រៈ	ប្រធានការិយាល័យព័ត៌មានខេត្តកំពង់ឆ្នាំង
១១-លោក វេត សារ៉ាន់	មន្ត្រីរាជការ
១២-លោក ម៉ុង សុខា	មន្ត្រីរាជការ
១៣-លោក វិន តារ៉ុត្ត	មន្ត្រីរាជការ
១៤-លោក ម៉េង វ៉ាម៉ុ	មន្ត្រីរាជការ
១៥-លោក ស៊ីង ពិសិដ្ឋ	មន្ត្រីសាលាក្រុងពោធិសាត់
១៦-លោក ចាន់ ចនដានិត	នាយករហិរញ្ញវត្ថុខេត្តតាកែវ
១៧-លោក វិរុក ចន្ទា	មន្ត្រីរាជការ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរូបវន្ត ដែលត្រូវជូនគ្រឿងឥស្សរិយយសនិងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៤ អនក្រ.បក-បក



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មការពិនិត្យលក្ខណៈសម្បត្តិរដ្ឋបាល ដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១. -បំពាក់ វេជ្ជបញ្ជា តាមលំដាប់ថ្នាក់ ចំនួន ២៦គ្រឿង ជូនមន្ត្រីរាជការ ដែលបានបរិច្ចាគកម្លាំងកាយ-ចិត្ត ព្រមទាំងធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាងសមិទ្ធផលនានា លើវិស័យព្រះពុទ្ធសាសនា និងសង្គម កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជាសាសនា

- ១-វរសេនីយ៍ត្រី ឌិន សំរេឡីន អត្តលេខ ១៤៦៧៣ ២ ជំនួយការខុទ្ទកាល័យបញ្ជាការដ្ឋានអង្គរក្ស
- ២-វរសេនីយ៍ត្រី ហេង សារិន្ទ អត្តលេខ ៥៧៨៦៣ ជំនួយការឯ.ខ ហេង សុវណ្ណវិទូ អគ្គរាជធានីភ្នំពេញ
- ៣-អនុសេនីយ៍ឯក គង់ កេតសាណា អត្តលេខ ៥៧៣ ២១ មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ
- ៤-អនុសេនីយ៍ទោ កុង វិជ្ជាប្រាជ្ញា អត្តលេខ ៦៨០៨០ នាយរងផ្នែកភស្តុភារនៃនាយកដ្ឋានអង្គរក្ស
- ៥-អនុសេនីយ៍ត្រី ឌង វិបុល អត្តលេខ ៧៧៥៧៧ មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ៦-អនុសេនីយ៍ត្រី ជុំ ស៊ីថា អត្តលេខ ៧៦៦៦៨ មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ៧-អនុសេនីយ៍ត្រី គូ គីមរោច អត្តលេខ ៧៥៥៥៩ មន្ត្រីកងអនុសេនាអន្តរាគមន៍ពិសេស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ៨-លោក ជា សុខហួរ មន្ត្រីរាជការ
- ៩-លោក ឈន ហួរ មន្ត្រីរាជការ

- ១០-អនុសេនីយ៍ឯក ម៉ា ចាវៈ អត្ត.៦២៧៤៨ មន្ត្រីនគរបាលក្រសួងមហាផ្ទៃ
- ១១-អនុសេនីយ៍ទោ ចិន សុដ្ឋាណាភារក្ស អត្តលេខ ៥៧២១៧ មន្ត្រីនគរបាលក្រសួងមហាផ្ទៃ
- ១២-លោក សាយ សាវុធ មន្ត្រីរាជការ
- ១៣-លោក ម៉ូ លីដា មន្ត្រីរាជការ
- ១៤-លោក កុយ ស្មៅន មន្ត្រីរាជការ
- ១៥-វរសេនីយ៍ត្រី សុខ ស អត្តលេខ ០១១៦៩០ នាយរងការិ.ប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង
- ១៦-វរសេនីយ៍ត្រី ឌុក ឌីណា អត្តលេខ ២៨៩២៨ នាយរងការិ.ភស្តុភារ ស្នងការដ្ឋាននប.ខេត្តកំពង់ឆ្នាំង
- ១៧-អនុសេនីយ៍ទោ អ៊ុច វិបុល អត្តលេខ ៦៣៥៦៩ នាយផ្នែក ការិ.ប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង
- ១៨-ព្រឹទ្ធបាលទោ ឈឹម លីឡេង អត្តលេខ ៧២៩១៩ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង
- ១៩-អនុសេនីយ៍ឯក កែវ ប៊ុនឡេង អត្តលេខ ២៨៩៩៩ នាយផ្នែក ការិ.ប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង
- ២០-ព្រឹទ្ធបាលឯក អឿម សារីម អត្តលេខ ២១៣៥៧៤ មន្ត្រីយោធា ប្រតិបត្តិការសឹករង ខេត្តកំពង់ឆ្នាំង
- ២១-អនុសេនីយ៍ឯក សាវ ឡេង អត្តលេខ ៤៨៨៧៣ នាយផ្នែក ការិ.ប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង
- ២២-អនុសេនីយ៍ទោ សីត សុភា អត្តលេខ ២៨៩៣៩ នាយរងផ្នែក ការិ.ប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង
- ២៣-អនុសេនីយ៍ទោ ស៊ុ ពិសិដ្ឋ អត្តលេខ ១៩៧៨៧៨ នាយរងកងរាជអាវុធហត្ថខេត្តតាកែវ
- ២៤-លោក រូនក់ ភី ប្រធានក្រុមប្រឹក្សាយុវ្យាបាលស្រែអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

១-មេដាយរូនកំការងារ

- ១-ឯកឧត្តម ឡេង សែ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ២-ឯកឧត្តម ឡេង ស្រេង សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិវេជន ដែលត្រូវជូនគ្រឿងឥស្សរិយយសនិងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ (1/2)

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៤ អនក្រ.បក



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មការពិនិត្យលក្ខណៈសម្បត្តិរវជន ដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១.-បំពាក់ មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ជូនសម្របសម្រួល ចំនួន ១១រូប ដែលបានបរិច្ចាគកម្លាំងកាយ-ចិត្ត ព្រមទាំងធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាងសមិទ្ធផលនានា លើវិស័យព្រះពុទ្ធសាសនា និងសង្គម កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាសស្ថាបនាជាតិ

- ១-ឯកឧត្តម គុណ ស្ទឹង អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ថវិកា១០.០០០\$
- ២-លោកជំទាវ ធីន ស្រីប្រណី សម្របសម្រួលរាជធានីភ្នំពេញ ថវិកា១០.០០០\$
- ៣-លោក ទាន អន្ទារី ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអូរយ៉ាដាវ ថវិកា១០.០០០\$
- ៤-លោក ស៊ុន ស៊ីថា អនុប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអូរយ៉ាដាវ ថវិកា១០.០០០\$
- ៥-លោក គង់ សាវណ អនុប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអូរយ៉ាដាវ ថវិកា១០.០០០\$
- ៦-លោកបណ្ឌិត ស៊ីសុវត្ថិ ប៊ុនធីន្ទ រូបសម្របសម្រួលខេត្តកោះកុង ថវិកា១០.០០០\$

ខ-មេដាយប្រាក់ស្ថាបនាជាតិ

- ១-ឧត្តមសេនីយ៍ទោ ប៊ុន សារី អគ្គលេខ ០៣ ២៥៩១ ទីប្រឹក្សាបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំង អារវកម្មថវិកា ៥.០០០\$
- ២-អនុសេនីយ៍ទោ ពុទ្ធ សុភិវិសិទ្ធិ អគ្គលេខ ៥៦៨៤០ មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថវិកា ៥.០០០\$
- ៣-អនុសេនីយ៍ទោ ប៊ុន សារិន អគ្គលេខ ២០៣ ២៧៧ ជំនួយការផ្ទាល់មេបញ្ជាការជាតិកម្លាំងពិសេសប្រឆាំង អារវកម្មថវិកា ៥.០០០\$

គ-មេដាយសិរីឆ្មារាជធានី

១-លោក អៀក ជី សប្បុរសជនរាជធានីភ្នំពេញ ថវិកា ២.៥០០\$

២-លោកស្រី គឹម មុនី ភី សប្បុរសជនរាជធានីភ្នំពេញ ថវិកា ២.៥០០\$

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិវេជន ដែលត្រូវជូនគ្រឿងឥស្សរិយយសនិងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥ ។



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...១១៤៤...សហវ.ប្រក

ប្រកាស

ស្តីពី

ការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋប្រតិបត្តិក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញបទបញ្ជាលេខ ០៤ បប. ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- បានឃើញប្រកាសលេខ ២៧២ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការដាក់ឱ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់
- បានឃើញសារាចរណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់
- បានឃើញប្រកាសលេខ ៩៧០ សហវ.ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទំព័រទី ១ នៃ ៤

សម្រេច

ប្រការ ១.-

អនុញ្ញាតឱ្យអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ ដើម្បី ជាគុណប្រយោជន៍ដល់ថវិកាជាតិ។

សេវាសាធារណៈដែលផ្តល់ដោយអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំជាកម្រងសេវាសាធារណៈ ដែលមានរាយលម្អិតអំពីតម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវាសាធារណៈនីមួយៗ ត្រូវកំណត់ដូចខាងក្រោម ៖

ល.រ	បរិយាយ	តម្លៃសេវា	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
១	ថ្លៃឈ្នួលចុះបញ្ជីលើកដំបូង			
	- ប្រភេទតូច	១០០ ០០០ រៀល	២១ថ្ងៃ	២ឆ្នាំ
	- ប្រភេទមធ្យម	២០០ ០០០ រៀល	២១ថ្ងៃ	២ឆ្នាំ
	- ប្រភេទធំ	៣០០ ០០០ រៀល	២១ថ្ងៃ	២ឆ្នាំ
២	ថ្លៃឈ្នួលចុះបញ្ជីបន្ត			
	- ប្រភេទតូច	៨០ ០០០ រៀល	២១ថ្ងៃ	២ឆ្នាំ
	- ប្រភេទមធ្យម	១៤០ ០០០ រៀល	២១ថ្ងៃ	២ឆ្នាំ
	- ប្រភេទធំ	២០០ ០០០ រៀល	២១ថ្ងៃ	២ឆ្នាំ
៣	ថ្លៃឈ្នួលសុំដំឡើងឋានៈប្រភេទ			
	- ពីប្រភេទតូច ឡើងទៅ ប្រភេទមធ្យម	១៥០ ០០០ រៀល	២១ថ្ងៃ	២ឆ្នាំ
	- ពីប្រភេទមធ្យម ឡើងទៅ ប្រភេទធំ	២៥០ ០០០ រៀល	២១ថ្ងៃ	២ឆ្នាំ
៤	ថ្លៃឈ្នួលបន្ថែមឈ្មោះចំណាត់ថ្នាក់			
	- ប្រភេទតូច	៨០ ០០០ រៀល	២១ថ្ងៃ	២ឆ្នាំ
	- ប្រភេទមធ្យម	១៦០ ០០០ រៀល	២១ថ្ងៃ	២ឆ្នាំ
	- ប្រភេទធំ	២៤០ ០០០ រៀល	២១ថ្ងៃ	២ឆ្នាំ

ទំព័រទី ២ នៃ ៤

ប្រការ ២._

អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈត្រូវផ្សព្វផ្សាយជាសាធារណៈ ជាពិសេសនៅកន្លែងផ្តល់សេវា នូវស្តង់ដារសេវា ក្នុងនោះរួមមាន ÷ តារាងកម្រងសេវាសាធារណៈ និងសំណុំឯកសារពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ។

អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈត្រូវរៀបចំឱ្យមានកន្លែងទទួលបណ្តឹងតវ៉ា ដែលអាចកើតមានឡើង ជាយថាហេតុ ជាពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬមានការយកកម្រៃលើសការកំណត់ ឬមានការយឺតយ៉ាវ ជាដើម។

ប្រការ ៣._

អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈមានភារកិច្ចប្រមូលចំណូល កត់ត្រាតាមដានប្រាក់ចំណូល និងរៀបចំឯកសារសម្រាប់ការកត់ត្រាឆ្លុះបញ្ចាំងក្នុងកិច្ចប្រតិបត្តិការចំណូលថវិកាជាតិ។

ប្រការ ៤._

រាល់ការប្រមូលចំណូលជាសាច់ប្រាក់ ឬជាមូលប្បទានបំត្រពិកម្រៃសេវាសាធារណៈ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធដែលភ្ជាប់នឹងប្រកាសនេះ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបើកផ្តល់ដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមប្រកាសលេខ ២៧២ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការដាក់ឱ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ និងសារាចរណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ ៥._

អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈត្រូវកំណត់ទីតាំងជាក់លាក់ និងមានមន្ត្រីប្រចាំការដែលមានលក្ខណៈជាច្រកចេញចូលតែមួយ នៅទីតាំងដែលបានកំណត់ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឱ្យបានទាន់ពេលវេលាតាមការកំណត់។

ប្រការ ៦._

អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈត្រូវធ្វើរបាយការណ៍ស្ថានភាព ស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំ ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។ របាយការណ៍នេះ ត្រូវចម្លងជូនអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដើម្បីតាមដានការអនុវត្តចំណូល។

ទំព័រទី ៣ នៃ ៤

ប្រការ ៧._

កម្រងសេវាសាធារណៈ ដូចមានចែងក្នុងប្រការ ១ ខាងលើ អាចកែប្រែបាន តាមការចាំបាច់តាមរយៈប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ ៨._

ប្រកាសលេខ ៩៧០ សហវ.ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវាសាធារណៈរបស់អង្គការក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៩._

អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អគ្គនាយក ប្រធាននាយកដ្ឋាន និងប្រធានអង្គការពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៥



- កន្លែងទទួល ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - អាជ្ញាធរសវនកម្មជាតិ
 - អង្គការប្រឆាំងអំពើពុករលួយ
 - សាលារាជធានី ខេត្ត
- «ដើម្បីជូនជ្រាប»
- ដូចប្រការ ៩ «ដើម្បីមុខការ»
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១១៤ ជ.សហ/ ២០១៥

ប្រកាស

ស្តីពី

ការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

និង

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨១៤/០២១ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១០៦ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ ស្តីពីការធានារ៉ាប់រង
- បានឃើញអនុក្រឹត្យលេខ ៤៧៦ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ស្តីពីបរិច្ឆេទបាលកិច្ចហិរញ្ញវត្ថុ
- បានឃើញបទបញ្ជាលេខ ០៤ បប. ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

ទំព័រទី ១ នៃ ៤

- បានឃើញប្រកាសលេខ ០៩៨ សហវ. ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនធានារ៉ាប់រងទូទៅ ឬអាជ្ញាធិការ
- បានឃើញប្រកាសលេខ ៨៦៥ សហវ. ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការចេញអាជ្ញាប័ណ្ណធានារ៉ាប់រងជូនភ្នាក់ងារធានារ៉ាប់រង ជើងសាធានារ៉ាប់រង និងក្រុមហ៊ុនត្រួតពិនិត្យហានិភ័យ ធានារ៉ាប់រង
- បានឃើញប្រកាសលេខ ១៤២ សហវ. ប្រក. ឧហ. ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាប័ណ្ណផ្នែកសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ
- បានឃើញប្រកាសលេខ ១២២២ សហវ. ប្រក. ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ
- បានឃើញប្រកាសលេខ ០២៨ សហវ. ប្រក. ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំ និងទិញ-លក់ទ្រព្យបញ្ចាំ និងអាជីវកម្មទទួលប្រតិភោគដោយ អនុប្បទាន
- បានឃើញប្រកាសលេខ ១០៤១ សហវ. ប្រក. ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រង និងការត្រួតពិនិត្យបរិច្ឆេទបាលកិច្ចហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ២៧២ សហវ. ប្រក. ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការដាក់ឱ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់
- បានឃើញសារាចរណែនាំលេខ ០០៥ សហវ. ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់
- បានឃើញសារាចរណែនាំលេខ ០២៧ សហវ. ស. ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០១ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការផ្តល់អាជ្ញាប័ណ្ណចំពោះក្រុមហ៊ុនកាស៊ីណូ
- បានឃើញសារាចរណែនាំលេខ ០០៩ សហវ. ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការផ្តល់អាជ្ញាប័ណ្ណធានារ៉ាប់រងខ្នាតតូចបណ្តោះអាសន្ន
- បានឃើញសារាចរណែនាំលេខ ០០២ សហវ. ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាប័ណ្ណផ្នែកសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ
- បានឃើញប្រកាសលេខ ៩៧០ សហវ. ប្រក. ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទំព័រទី ២ នៃ ៤

សម្រេច

ប្រការ ១.-

អនុញ្ញាតឱ្យអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ ដើម្បី ជាតុណ្ហប្រយោជន៍ដល់ថវិកាជាតិ។

សេវាសាធារណៈដែលផ្តល់ដោយអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ត្រូវបានរៀបចំជាកម្រងសេវា សាធារណៈ ដែលមានរាយលម្អិតអំពីតម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវាសាធារណៈ នីមួយៗ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធដែលភ្ជាប់នឹងប្រកាសនេះ។

ប្រការ ២.-

អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុត្រូវផ្សព្វផ្សាយជាសាធារណៈ ជាពិសេសនៅកន្លែងផ្តល់សេវា នូវ ស្តង់ដារសេវា ក្នុងនោះរួមមាន ÷ តារាងកម្រងសេវាសាធារណៈ និងសំណុំឯកសារពាក់ព័ន្ធនឹងការផ្តល់សេវា សាធារណៈ។

អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុត្រូវរៀបចំឱ្យមានកន្លែងទទួលបណ្តឹងតវ៉ា ដែលអាចកើតមានឡើង ជាយថាហេតុ ជាពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬមានការយកកម្រៃលើសការកំណត់ ឬមាន ការយឺតយ៉ាវ ជាដើម។

ប្រការ ៣.-

អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុមានភារកិច្ចប្រមូលចំណូល កត់ត្រាតាមដានប្រាក់ចំណូល និងរៀបចំ ឯកសារសម្រាប់ការកត់ត្រាឆ្លុះបញ្ចាំងក្នុងកិច្ចប្រតិបត្តិការចំណូលថវិកាជាតិ។

ប្រការ ៤.-

រាល់ការប្រមូលចំណូលជាសាច់ប្រាក់ ឬជាមូលប្បទានប៉ុន្តែពីកម្រៃសេវាសាធារណៈ ដូចមានចែងនៅក្នុង តារាងឧបសម្ព័ន្ធដែលភ្ជាប់នឹងប្រកាសនេះ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបើកផ្តល់ដោយអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមប្រកាសលេខ ២៧២ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការដាក់ឱ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ និងសារាចរណែនាំ លេខ ០០៥ សហវ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ ៥.-

អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុត្រូវកំណត់ទីតាំងជាក់លាក់ និងមានមន្ត្រីប្រចាំការដែលមានលក្ខណៈ ជាច្រកចេញចូលតែមួយ នៅទីតាំងដែលបានកំណត់ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឱ្យបានទាន់ពេលវេលា តាមការកំណត់។

ទំព័រទី ៣ នៃ ៤

ប្រការ ៦._

អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុត្រូវធ្វើរបាយការណ៍ស្ថានភាព ស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំ ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។ របាយការណ៍នេះ ត្រូវចម្លងជូនអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដើម្បីតាមដានការអនុវត្តចំណូល។

ប្រការ ៧._

កម្រងសេវាសាធារណៈ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធដែលភ្ជាប់នឹងប្រកាសនេះ អាចកែប្រែបានតាមការចាំបាច់តាមរយៈប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ ៨._

ប្រកាសលេខ ៩៧០ សហវ.ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវាសាធារណៈរបស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៩._

អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អគ្គនាយក ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពភ្នាក់ងារក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៥



- កន្លែងទទួល ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- អាជ្ញាធរសវនកម្មជាតិ
- អង្គភាពប្រឆាំងអំពើពុករលួយ
- សាលារាជធានី ខេត្ត
- « ដើម្បីជូនជ្រាប »
- ដូចប្រការ ៩ « ដើម្បីមុខការ »
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

4/



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១១៤០ សហវ. បក

ប្រកាស

ស្តីពី

ការផ្តល់រង្វាន់លើកិច្ចការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពីការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ស.ស.ស.ស.ស

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញបទបញ្ជាលេខ ០៤ បប. ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- បានឃើញប្រកាសលេខ ១១៤០ សហវ.បក ចុះថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទំព័រទី ១ នៃ ៣ *4*
✓

សម្រេច

ប្រការ ១.-

ត្រូវបានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ សម្រាប់ឧបត្ថម្ភជូនមន្ត្រីដែលបំពេញភារកិច្ចផ្ទាល់ និងមន្ត្រីផ្សេងៗទៀតលើការបម្រើសេវាសាធារណៈ ព្រមទាំងសម្រាប់ពង្រឹងយន្តការប្រមូលចំណូល។

ប្រការ ២.-

អនុញ្ញាតឱ្យអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ កាត់ទុកជាមុននូវចំណែកប្រាក់រង្វាន់ ដោយដកយកពីប្រាក់ចំណូលដែលប្រមូលបាន ពីការផ្តល់សេវាសាធារណៈ ដូចបានកំណត់ដោយប្រកាសលេខ ១១៤៩ សហវ.ប្រក ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការកាត់ទុកជាមុននូវចំណែកប្រាក់រង្វាន់នេះ ត្រូវបានចាត់ទុកថាថវិកាជាតិបានបើកផ្តល់ជាប្រាក់បុរេប្រទាន សម្រាប់ការចំណាយដូចបានកំណត់នៅក្នុងប្រការ ១ នៃប្រកាសនេះ។ ប្រាក់រង្វាន់ដែលអនុញ្ញាតឱ្យកាត់ទុកជាមុននេះ រួមមានចំណែកប្រាក់រង្វាន់របស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងចំណែកប្រាក់រង្វាន់របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។

ប្រការ ៣.-

ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ត្រូវបានកំណត់ជាសមាមាត្រភាគរយធៀបទៅនឹងប្រាក់ចំណូលដែលប្រមូលបានពីកម្រៃសេវារដ្ឋបាល និងបែងចែកដូចខាងក្រោម ÷

- បង់ចូលថវិកាជាតិ ចំនួន ៥០% នៃចំណូលដែលប្រមូលបានពីកម្រៃសេវារដ្ឋបាល
- ជូនអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ចំនួន ៤៩% នៃចំណូលដែលប្រមូលបានពីកម្រៃសេវារដ្ឋបាល
- ជូនអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ចំនួន ១% នៃចំណូលដែលប្រមូលបានពីកម្រៃសេវារដ្ឋបាល ។

ប្រការ ៤.-

អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ត្រូវគ្រោងចំណូល និងចំណាយដែលជាកម្មវត្ថុសម្រាប់ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត នៅក្នុងគម្រោងចំណូល និងចំណាយនៃថវិកាប្រចាំឆ្នាំរបស់ខ្លួន។

រាល់ប្រតិបត្តិការនៃចំណូល និងចំណាយទាំងនេះ ត្រូវកត់ត្រាឆ្លុះបញ្ចាំងក្នុងថវិកាជាតិ។ ឥណទានដែលបានគ្រោងសម្រាប់ការចំណាយលើប្រាក់រង្វាន់នេះ ជាកម្មវត្ថុនៃការធ្វើអាណត្តិបើកប្រាក់ ដើម្បីទូទាត់ជាមួយចំនួនទឹកប្រាក់ដែលចាត់ទុកថាបានបុរេប្រទាន(រង្វាន់ដែលបានកាត់ទុក) ពីចំណូលថវិកាជាតិ។

ទំព័រទី ២ នៃ ៣
✓

ប្រការ ៥.-

ការទូទាត់រង្វាន់លើកទឹកចិត្ត ត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម ៖

- ក. ផ្នែកចំណូល: អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ត្រូវធ្វើសំណើសុំកាត់ត្រាចំណូល និងធ្វើសលាកបំត្រចំណូលថវិកាជាតិទិន្នន័យទឹកប្រាក់ដែលបានបុរេប្រទាន រួចបញ្ជូនមកអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវរបាយការណ៍ស្ថានភាពស្តីពីការអនុវត្តចំណូល, តារាងសម្រង់សលាកបំត្រចំណូលថវិកាជាតិ និងប័ណ្ណបង់ប្រាក់, តារាងស្តីពីការគណនាប្រាក់រង្វាន់ និងរបាយការណ៍ស្តីពីការបែងចែកប្រាក់រង្វាន់ដែលបានបើកផ្តល់កន្លងមក។ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ត្រូវចេញលិខិតពិនិត្យបញ្ជាក់លើចំនួនទឹកប្រាក់ដែលបានចុះក្នុងសលាកបំត្រចំណូលថវិកាជាតិ។
- ខ. ផ្នែកចំណាយ: អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ត្រូវធ្វើសំណើសុំទូទាត់ចំណាយប្រាក់រង្វាន់លើកទឹកចិត្ត និងធ្វើអាណត្តិបើកប្រាក់ ដោយចុះចំនួនទឹកប្រាក់ស្មើនឹងចំនួនទឹកប្រាក់បុរេប្រទានដែលបានចុះក្នុងសលាកបំត្រចំណូលថវិកាជាតិ។

ប្រការ ៦.-

ការបើកផ្តល់ប្រាក់រង្វាន់ជូនមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ត្រូវអនុលោមតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឈរលើគោលការណ៍សមធម៌ និងផ្អែកតាមគុណសម្បត្តិការងារ។

ប្រការ ៧.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៨.-

អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អគ្គនាយក ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ✖

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥

- កន្លែងទទួល ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - អាជ្ញាធរសវនកម្មជាតិ
 - អង្គភាពប្រឆាំងអំពើពុករលួយ
 - សាលារាជធានី ខេត្ត
- « ដើម្បីជូនជ្រាប »
- ដូចប្រការ ៨ « ដើម្បីមុខការ »
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

រដ្ឋមន្ត្រី ✓
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បណ្ឌិត អ៊ុន ព័ន្ធមុនីរ័ត្ន

ទំព័រទី ៣ នៃ ៣

✓
✖

តារាងឧបសម្ព័ន្ធគ្នាបង់ប្រាក់ប្រកាសលេខ ១៤៤ សហវ. ប្រក ចុះថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០១៥
ស្តីពីការផ្តល់សេវាសេវាធារណៈរបស់អគ្គនាយកដ្ឋានឧបស្ស័យកម្មហិរញ្ញវត្ថុ ស្ថាប័នសេវាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ល.រ	បរិយាយ	តម្លៃសេវា		រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព	
		តម្លៃសេវា	តម្លៃសេវា			
ក	នាយកដ្ឋានគ្រប់គ្រងទោសកម្មគ្នាបង់ និងប្រឆាំងការសេដ្ឋកិច្ចប្រាក់ និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១	សេវាផ្តល់អាជ្ញាប័ណ្ណកាស៊ីណូ	៣០ ០០០ ដុល្លារ ៤ ៥០០ ដុល្លារ	៣០ ថ្ងៃ	១ ឆ្នាំ
		២	សេវាបន្តសុពលភាពអាជ្ញាប័ណ្ណកាស៊ីណូ	៣០ ០០០ ដុល្លារ ៣ ០០០ ដុល្លារ	៣០ ថ្ងៃ	១ ឆ្នាំ
		៣	សេវាផ្ទេរសិទ្ធិកាន់កាប់អាជ្ញាប័ណ្ណកាស៊ីណូ	២៥ ០០០ ដុល្លារ ៥ ០០០ ដុល្លារ	៣០ ថ្ងៃ	អចិន្ត្រៃយ៍
		៤	សេវាផ្តល់ការអនុញ្ញាតទាំទូលឧបករណ៍ល្បែង	តម្លៃលិខិតអនុញ្ញាត តម្លៃសេវារដ្ឋបាល	៣០ ថ្ងៃ	អចិន្ត្រៃយ៍
		៥	សេវាផ្តល់អាជ្ញាប័ណ្ណឆ្នោត	តម្លៃអាជ្ញាប័ណ្ណ តម្លៃសេវារដ្ឋបាល	៣០ ថ្ងៃ	១ ឆ្នាំ
		៦	សេវាបន្តសុពលភាពអាជ្ញាប័ណ្ណឆ្នោត	តម្លៃអាជ្ញាប័ណ្ណ តម្លៃសេវារដ្ឋបាល	៣០ ថ្ងៃ	១ ឆ្នាំ

ទំព័រទី ១ នៃ ៨



លរ	បរិយាយ	តម្លៃសេវា	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព				
៧	សេវាផ្តល់វិញ្ញាបនបត្រឆ្នោត	<table border="1"> <tr> <td data-bbox="1220 1041 1284 1288">តម្រូវវិញ្ញាបនបត្រ</td> <td data-bbox="1220 1288 1284 1601">១០ ០០០ ០០០ រៀល</td> </tr> <tr> <td data-bbox="1149 1041 1220 1288">តម្រូវសេវារដ្ឋបាល</td> <td data-bbox="1149 1288 1220 1601">១ ៥០០ ០០០ រៀល</td> </tr> </table>	តម្រូវវិញ្ញាបនបត្រ	១០ ០០០ ០០០ រៀល	តម្រូវសេវារដ្ឋបាល	១ ៥០០ ០០០ រៀល	៣០ថ្ងៃ	១ឆ្នាំ
តម្រូវវិញ្ញាបនបត្រ	១០ ០០០ ០០០ រៀល							
តម្រូវសេវារដ្ឋបាល	១ ៥០០ ០០០ រៀល							
៨	សេវាបន្តសុវណភារិញ្ញាបនបត្រឆ្នោត	<table border="1"> <tr> <td data-bbox="1093 1041 1149 1288">តម្រូវវិញ្ញាបនបត្រ</td> <td data-bbox="1093 1288 1149 1601">១០ ០០០ ០០០ រៀល</td> </tr> <tr> <td data-bbox="1021 1041 1093 1288">តម្រូវសេវារដ្ឋបាល</td> <td data-bbox="1021 1288 1093 1601">១ ០០០ ០០០ រៀល</td> </tr> </table>	តម្រូវវិញ្ញាបនបត្រ	១០ ០០០ ០០០ រៀល	តម្រូវសេវារដ្ឋបាល	១ ០០០ ០០០ រៀល	៣០ថ្ងៃ	១ឆ្នាំ
តម្រូវវិញ្ញាបនបត្រ	១០ ០០០ ០០០ រៀល							
តម្រូវសេវារដ្ឋបាល	១ ០០០ ០០០ រៀល							
៩	សេវាផ្តល់ការអនុញ្ញាតដំណើរការប្រកេនឆ្នោត	<table border="1"> <tr> <td data-bbox="965 1041 1021 1288">តម្រូវលិខិតអនុញ្ញាត</td> <td data-bbox="965 1288 1021 1601">២០ ០០០ ០០០ រៀល</td> </tr> <tr> <td data-bbox="893 1041 965 1288">តម្រូវសេវារដ្ឋបាល</td> <td data-bbox="893 1288 965 1601">៤ ០០០ ០០០ រៀល</td> </tr> </table>	តម្រូវលិខិតអនុញ្ញាត	២០ ០០០ ០០០ រៀល	តម្រូវសេវារដ្ឋបាល	៤ ០០០ ០០០ រៀល	៣០ថ្ងៃ	អចិន្ត្រៃយ៍
តម្រូវលិខិតអនុញ្ញាត	២០ ០០០ ០០០ រៀល							
តម្រូវសេវារដ្ឋបាល	៤ ០០០ ០០០ រៀល							
១០	សេវាផ្ទេរសិទ្ធិកាន់កាប់អាជ្ញាប័ណ្ណឆ្នោត	<table border="1"> <tr> <td data-bbox="837 1041 893 1288">តម្រូវអាជ្ញាប័ណ្ណ</td> <td data-bbox="837 1288 893 1601">១៥០ ០០០ ០០០ រៀល</td> </tr> <tr> <td data-bbox="766 1041 837 1288">តម្រូវសេវារដ្ឋបាល</td> <td data-bbox="766 1288 837 1601">៣០ ០០០ ០០០ រៀល</td> </tr> </table>	តម្រូវអាជ្ញាប័ណ្ណ	១៥០ ០០០ ០០០ រៀល	តម្រូវសេវារដ្ឋបាល	៣០ ០០០ ០០០ រៀល	៣០ថ្ងៃ	អចិន្ត្រៃយ៍
តម្រូវអាជ្ញាប័ណ្ណ	១៥០ ០០០ ០០០ រៀល							
តម្រូវសេវារដ្ឋបាល	៣០ ០០០ ០០០ រៀល							
១១	សេវាផ្ទេរសិទ្ធិកាន់កាប់វិញ្ញាបនបត្រឆ្នោត	<table border="1"> <tr> <td data-bbox="710 1041 766 1288">តម្រូវវិញ្ញាបនបត្រ</td> <td data-bbox="710 1288 766 1601">៥ ០០០ ០០០ រៀល</td> </tr> <tr> <td data-bbox="638 1041 710 1288">តម្រូវសេវារដ្ឋបាល</td> <td data-bbox="638 1288 710 1601">៧៥០ ០០០ រៀល</td> </tr> </table>	តម្រូវវិញ្ញាបនបត្រ	៥ ០០០ ០០០ រៀល	តម្រូវសេវារដ្ឋបាល	៧៥០ ០០០ រៀល	៣០ថ្ងៃ	អចិន្ត្រៃយ៍
តម្រូវវិញ្ញាបនបត្រ	៥ ០០០ ០០០ រៀល							
តម្រូវសេវារដ្ឋបាល	៧៥០ ០០០ រៀល							
១២	សេវាពិគ្រោះយោបល់ពាក់ព័ន្ធនឹងការស៊ីវិល និង ឆ្នោត-ម្សត្រ	<table border="1"> <tr> <td data-bbox="582 1041 638 1288">តម្រូវសេវារដ្ឋបាល</td> <td data-bbox="582 1288 638 1601">៨០០ ០០០ រៀល/ដង</td> </tr> </table>	តម្រូវសេវារដ្ឋបាល	៨០០ ០០០ រៀល/ដង	ជូនដំណឹងមុន៣០ថ្ងៃ			
តម្រូវសេវារដ្ឋបាល	៨០០ ០០០ រៀល/ដង							
១	នាយកដ្ឋាននានាកម្រៃ និងទោធន							
១៣	សេវាផ្តល់អាជ្ញាប័ណ្ណក្រុមហ៊ុនធានារ៉ាប់រង (ទូទៅ ឬអាជ្ញាប័ណ្ណ) ឬសាខាក្រុមហ៊ុនបរទេស	<table border="1"> <tr> <td data-bbox="327 1041 383 1288">តម្រូវអាជ្ញាប័ណ្ណ</td> <td data-bbox="327 1288 383 1601">៥០ ០០០ ០០០ រៀល</td> </tr> <tr> <td data-bbox="255 1041 327 1288">តម្រូវសេវារដ្ឋបាល</td> <td data-bbox="255 1288 327 1601">២០ ០០០ ០០០ រៀល</td> </tr> </table>	តម្រូវអាជ្ញាប័ណ្ណ	៥០ ០០០ ០០០ រៀល	តម្រូវសេវារដ្ឋបាល	២០ ០០០ ០០០ រៀល	៥០ថ្ងៃ	
តម្រូវអាជ្ញាប័ណ្ណ	៥០ ០០០ ០០០ រៀល							
តម្រូវសេវារដ្ឋបាល	២០ ០០០ ០០០ រៀល							
១៤	សេវាផ្តល់អាជ្ញាប័ណ្ណដើមសាធានារ៉ាប់រង	<table border="1"> <tr> <td data-bbox="199 1041 255 1288">តម្រូវអាជ្ញាប័ណ្ណ</td> <td data-bbox="199 1288 255 1601">៤ ០០០ ០០០ រៀល</td> </tr> <tr> <td data-bbox="127 1041 199 1288">តម្រូវសេវារដ្ឋបាល</td> <td data-bbox="127 1288 199 1601">២ ០០០ ០០០ រៀល</td> </tr> </table>	តម្រូវអាជ្ញាប័ណ្ណ	៤ ០០០ ០០០ រៀល	តម្រូវសេវារដ្ឋបាល	២ ០០០ ០០០ រៀល	៥០ថ្ងៃ	
តម្រូវអាជ្ញាប័ណ្ណ	៤ ០០០ ០០០ រៀល							
តម្រូវសេវារដ្ឋបាល	២ ០០០ ០០០ រៀល							

ទំព័រទី ២ នៃ ៨



ល.រ	បរិយាយ	តម្លៃសេវា	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
១៥	សេវាផ្តល់អាជ្ញាប័ណ្ណភ្នាក់ងារធានារ៉ាប់រងនីតិបុគ្គល	កម្រៃអាជ្ញាប័ណ្ណ	៣ ០០០ ០០០ រៀល	១ឆ្នាំ
		កម្រៃសេវារដ្ឋបាល	២ ០០០ ០០០ រៀល	
១៦	សេវាផ្តល់អាជ្ញាប័ណ្ណក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង	កម្រៃអាជ្ញាប័ណ្ណ	៣ ០០០ ០០០ រៀល	១ឆ្នាំ
		កម្រៃសេវារដ្ឋបាល	១ ០០០ ០០០ រៀល	
១៧	សេវាផ្តល់អាជ្ញាប័ណ្ណក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច (បណ្តោះអាសន្ន)	កម្រៃអាជ្ញាប័ណ្ណ	៥ ០០០ ០០០ រៀល	១ឆ្នាំ
		កម្រៃសេវារដ្ឋបាល	១ ០០០ ០០០ រៀល	
១៨	សេវាផ្តល់វិញ្ញាបនបត្រសាខាក្នុងស្រុករបស់ក្រុមហ៊ុនធានារ៉ាប់រង	កម្រៃសេវារដ្ឋបាល	១ ០០០ ០០០ រៀល	១ឆ្នាំ
១៩	សេវាផ្តល់ការអនុញ្ញាតសម្រាប់ការផ្លាស់ប្តូរទីតាំង ឬភាគទុនិក ឬសមាជិកក្រុមប្រឹក្សាភិបាល ឬអគ្គនាយក ឬនាយកប្រតិបត្តិ របស់ គ្រឹះស្ថានធានារ៉ាប់រង	កម្រៃសេវារដ្ឋបាល	៨០០ ០០០ រៀល	១ឆ្នាំ
		កម្រៃសេវាអនុញ្ញាត	៤០០ ០០០ រៀល	
២០	សេវាផ្តល់ការអនុម័តលើផលិតផលធានារ៉ាប់រងថ្មីមួយ	កម្រៃសេវារដ្ឋបាល	១ ០០០ ០០០ រៀល	១ឆ្នាំ
២១	សេវាផ្តល់ការអនុម័តលើការកែប្រែផលិតផលធានារ៉ាប់រងមួយ ដែលមានស្រាប់	កម្រៃសេវារដ្ឋបាល	៥០០ ០០០ រៀល	១ឆ្នាំ
		កម្រៃសេវាអនុម័ត	៥០០ ០០០ រៀល	
២២	សេវាផ្តល់ការអនុញ្ញាតបន្ថយដើមទុន ឬបង្កើនដើមទុន	កម្រៃសេវារដ្ឋបាល	១ ០០០ ០០០ រៀល	១ឆ្នាំ

ទំព័រទី ៣ នៃ ជ



ល.រ	បរិយាយ	តម្លៃសេវា	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
២៣	សេវាផ្តល់ការអនុម័តលើសំណើសុំតែងតាំងសវនករឯករាជ្យ	៤០០ ០០០ រៀល	២០ ថ្ងៃ	អចិន្ត្រៃយ៍
២៤	សេវាផ្តល់លិខិតបញ្ជាក់ប្រាក់តម្កល់ធានាអាជីវកម្មរបស់គ្រឹះស្ថាន ធានារ៉ាប់រង	១០០ ០០០ រៀល	២០ ថ្ងៃ	អចិន្ត្រៃយ៍
២៥	សេវាពិគ្រោះយោបល់លើការបកស្រាយខ្លឹមសារច្បាប់ និងបទប្បញ្ញត្តិ ស្តីពីការធានារ៉ាប់រង ឬនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណធានារ៉ាប់រង	១ ០០០ ០០០ រៀល/ដង	ជូនដំណឹងមុន ៣ ថ្ងៃ	
២៦	សេវាផ្តល់បទឧទ្ធរណ៍ស្តីពីវិស័យធានារ៉ាប់រង ក្នុងអង្គសិក្ខាសាលា ឬពិធីផ្សេងៗ	១ ០០០ ០០០ រៀល/ដង	ជូនដំណឹងមុន ៣ ថ្ងៃ	
ក	នាយកដ្ឋាននីតិវិធី និងនីតិវិធីស្តីពីការបកស្រាយ			
២៧	សេវាផ្តល់វិញ្ញាបនបត្រចុះបញ្ជី	៥ ០០០ ០០០ រៀល ១ ០០០ ០០០ រៀល	៣០ ថ្ងៃ	៥ ឆ្នាំ
២៨	សេវាផ្តល់ការអនុញ្ញាតផ្លាស់ប្តូរលិខិតបេឡាបាលកិច្ចហិរញ្ញវត្ថុ	២ ០០០ ០០០ រៀល ៤០០ ០០០ រៀល	៧ ថ្ងៃ	អចិន្ត្រៃយ៍
២៩	សេវាពិគ្រោះយោបល់លើខ្លឹមសារច្បាប់ និងបទប្បញ្ញត្តិទាក់ទង បេឡាបាលកិច្ចហិរញ្ញវត្ថុ	៤០០ ០០០ រៀល/ដង	ជូនដំណឹងមុន ៣ ថ្ងៃ	

ទំព័រទី ៤ នៃ ៨



ល.រ	បរិយាយ	តម្លៃសេវា	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
២៥ នាយកដ្ឋានគ្រួសារនិងសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង គ្រួសារគោលដៅនៃក្រសួងសុខាភិបាល				
២១-១ អាជ្ញាប័ណ្ណអភិវឌ្ឍន៍មតលនេតុ				
៣០	អាជ្ញាប័ណ្ណសំណងផ្ទះល្វែង ទំហំចាប់ពី ០៤ - ១០ ល្វែង	កម្រៃអាជ្ញាប័ណ្ណ	១ ៥០០ ០០០ រៀល	៣០ ថ្ងៃ
	កម្រៃសេវារដ្ឋបាល	៣០០ ០០០ រៀល	២ ឆ្នាំ	
៣១	អាជ្ញាប័ណ្ណសំណងផ្ទះល្វែង ទំហំចាប់ពី ១១ - ៥០ ល្វែង	កម្រៃអាជ្ញាប័ណ្ណ	៣ ០០០ ០០០ រៀល	៣០ ថ្ងៃ
	កម្រៃសេវារដ្ឋបាល	៦០០ ០០០ រៀល	៣ ឆ្នាំ	
៣២	អាជ្ញាប័ណ្ណសំណងផ្ទះល្វែង ទំហំចាប់ពី ៥១ - ១០០ ល្វែង	កម្រៃអាជ្ញាប័ណ្ណ	៥ ០០០ ០០០ រៀល	៣០ ថ្ងៃ
	កម្រៃសេវារដ្ឋបាល	១ ០០០ ០០០ រៀល	៤ ឆ្នាំ	
៣៣	អាជ្ញាប័ណ្ណសំណងផ្ទះល្វែង ទំហំចាប់ពី ១០១ ល្វែងឡើងទៅ	កម្រៃអាជ្ញាប័ណ្ណ	៨ ០០០ ០០០ រៀល	៣០ ថ្ងៃ
	កម្រៃសេវារដ្ឋបាល	១ ៦០០ ០០០ រៀល	៥ ឆ្នាំ	
៣៤	អាជ្ញាប័ណ្ណសំណងភូមិគ្រឹះ ទំហំចាប់ពី ០៣ - ១០ ភូមិគ្រឹះ	កម្រៃអាជ្ញាប័ណ្ណ	៣ ០០០ ០០០ រៀល	៣០ ថ្ងៃ
	កម្រៃសេវារដ្ឋបាល	៦០០ ០០០ រៀល	៣ ឆ្នាំ	
៣៥	អាជ្ញាប័ណ្ណសំណងភូមិគ្រឹះ ទំហំចាប់ពី ១១ - ៥០ ភូមិគ្រឹះ	កម្រៃអាជ្ញាប័ណ្ណ	៦ ០០០ ០០០ រៀល	៣០ ថ្ងៃ
	កម្រៃសេវារដ្ឋបាល	១ ២០០ ០០០ រៀល	៣០ ថ្ងៃ	

ទំព័រទី ៥ នៃ ៨



ល.រ	បរិយាយ	តម្លៃសេវា	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព				
៣៦	អាជ្ញាប័ណ្ណសំណង់ភូមិគ្រឹះ ទំហំចាប់ពី ៥១ ភូមិគ្រឹះឡើងទៅ	<table border="1"> <tr> <td>តម្លៃអាជ្ញាប័ណ្ណ</td> <td>១១ ០០០ ០០០ រៀល</td> </tr> <tr> <td>តម្លៃសេវារដ្ឋបាល</td> <td>២ ២០០ ០០០ រៀល</td> </tr> </table>	តម្លៃអាជ្ញាប័ណ្ណ	១១ ០០០ ០០០ រៀល	តម្លៃសេវារដ្ឋបាល	២ ២០០ ០០០ រៀល	៣០ ថ្ងៃ	៥ ឆ្នាំ
តម្លៃអាជ្ញាប័ណ្ណ	១១ ០០០ ០០០ រៀល							
តម្លៃសេវារដ្ឋបាល	២ ២០០ ០០០ រៀល							
៣៧	អាជ្ញាប័ណ្ណអគារស្នាក់នៅរួម ទំហំចាប់ពី ០៤ - ១០ យូនីត	<table border="1"> <tr> <td>តម្លៃអាជ្ញាប័ណ្ណ</td> <td>១ ៥០០ ០០០ រៀល</td> </tr> <tr> <td>តម្លៃសេវារដ្ឋបាល</td> <td>៣០០ ០០០ រៀល</td> </tr> </table>	តម្លៃអាជ្ញាប័ណ្ណ	១ ៥០០ ០០០ រៀល	តម្លៃសេវារដ្ឋបាល	៣០០ ០០០ រៀល	៣០ ថ្ងៃ	២ ឆ្នាំ
តម្លៃអាជ្ញាប័ណ្ណ	១ ៥០០ ០០០ រៀល							
តម្លៃសេវារដ្ឋបាល	៣០០ ០០០ រៀល							
៣៨	អាជ្ញាប័ណ្ណអគារស្នាក់នៅរួម ទំហំចាប់ពី ១១ - ៥០ យូនីត	<table border="1"> <tr> <td>តម្លៃអាជ្ញាប័ណ្ណ</td> <td>៣ ០០០ ០០០ រៀល</td> </tr> <tr> <td>តម្លៃសេវារដ្ឋបាល</td> <td>៦០០ ០០០ រៀល</td> </tr> </table>	តម្លៃអាជ្ញាប័ណ្ណ	៣ ០០០ ០០០ រៀល	តម្លៃសេវារដ្ឋបាល	៦០០ ០០០ រៀល	៣០ ថ្ងៃ	៣ ឆ្នាំ
តម្លៃអាជ្ញាប័ណ្ណ	៣ ០០០ ០០០ រៀល							
តម្លៃសេវារដ្ឋបាល	៦០០ ០០០ រៀល							
៣៩	អាជ្ញាប័ណ្ណអគារស្នាក់នៅរួម ទំហំចាប់ពី ៥១ - ១០០ យូនីត	<table border="1"> <tr> <td>តម្លៃអាជ្ញាប័ណ្ណ</td> <td>៥ ០០០ ០០០ រៀល</td> </tr> <tr> <td>តម្លៃសេវារដ្ឋបាល</td> <td>១ ០០០ ០០០ រៀល</td> </tr> </table>	តម្លៃអាជ្ញាប័ណ្ណ	៥ ០០០ ០០០ រៀល	តម្លៃសេវារដ្ឋបាល	១ ០០០ ០០០ រៀល	៣០ ថ្ងៃ	៣ ឆ្នាំ
តម្លៃអាជ្ញាប័ណ្ណ	៥ ០០០ ០០០ រៀល							
តម្លៃសេវារដ្ឋបាល	១ ០០០ ០០០ រៀល							
៤០	អាជ្ញាប័ណ្ណអគារស្នាក់នៅរួម ទំហំចាប់ពី ១០១ - ២០០ យូនីត	<table border="1"> <tr> <td>តម្លៃអាជ្ញាប័ណ្ណ</td> <td>៨ ០០០ ០០០ រៀល</td> </tr> <tr> <td>តម្លៃសេវារដ្ឋបាល</td> <td>១ ៦០០ ០០០ រៀល</td> </tr> </table>	តម្លៃអាជ្ញាប័ណ្ណ	៨ ០០០ ០០០ រៀល	តម្លៃសេវារដ្ឋបាល	១ ៦០០ ០០០ រៀល	៣០ ថ្ងៃ	៤ ឆ្នាំ
តម្លៃអាជ្ញាប័ណ្ណ	៨ ០០០ ០០០ រៀល							
តម្លៃសេវារដ្ឋបាល	១ ៦០០ ០០០ រៀល							
៤១	អាជ្ញាប័ណ្ណអគារស្នាក់នៅរួម ទំហំចាប់ពី ២០១ - ៤០០ យូនីត	<table border="1"> <tr> <td>តម្លៃអាជ្ញាប័ណ្ណ</td> <td>១០ ០០០ ០០០ រៀល</td> </tr> <tr> <td>តម្លៃសេវារដ្ឋបាល</td> <td>២ ០០០ ០០០ រៀល</td> </tr> </table>	តម្លៃអាជ្ញាប័ណ្ណ	១០ ០០០ ០០០ រៀល	តម្លៃសេវារដ្ឋបាល	២ ០០០ ០០០ រៀល	៣០ ថ្ងៃ	៥ ឆ្នាំ
តម្លៃអាជ្ញាប័ណ្ណ	១០ ០០០ ០០០ រៀល							
តម្លៃសេវារដ្ឋបាល	២ ០០០ ០០០ រៀល							
៤២	អាជ្ញាប័ណ្ណអគារស្នាក់នៅរួម ទំហំចាប់ពី ៤០១ យូនីតឡើងទៅ	<table border="1"> <tr> <td>តម្លៃអាជ្ញាប័ណ្ណ</td> <td>១២ ០០០ ០០០ រៀល</td> </tr> <tr> <td>តម្លៃសេវារដ្ឋបាល</td> <td>២ ៤០០ ០០០ រៀល</td> </tr> </table>	តម្លៃអាជ្ញាប័ណ្ណ	១២ ០០០ ០០០ រៀល	តម្លៃសេវារដ្ឋបាល	២ ៤០០ ០០០ រៀល	៣០ ថ្ងៃ	
តម្លៃអាជ្ញាប័ណ្ណ	១២ ០០០ ០០០ រៀល							
តម្លៃសេវារដ្ឋបាល	២ ៤០០ ០០០ រៀល							

ទំព័រទី ៦ នៃ ៨



ល.រ	បរិយាយ	តម្លៃសេវា	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព				
៥០	អាជ្ញាប័ណ្ណអាជីវកម្មទទួលប្រតិភោគដោយអនុប្បទាន	<table border="1"> <tr> <td data-bbox="1225 1288 1294 1601">តម្លៃអាជ្ញាប័ណ្ណ</td> <td data-bbox="1225 1601 1294 1883">១ ០០០ ០០០ រៀល</td> </tr> <tr> <td data-bbox="1161 1288 1225 1601">តម្លៃសេវារដ្ឋបាល</td> <td data-bbox="1161 1601 1225 1883">២០០ ០០០ រៀល</td> </tr> </table>	តម្លៃអាជ្ញាប័ណ្ណ	១ ០០០ ០០០ រៀល	តម្លៃសេវារដ្ឋបាល	២០០ ០០០ រៀល	៣០ ថ្ងៃ	១ ឆ្នាំ
តម្លៃអាជ្ញាប័ណ្ណ	១ ០០០ ០០០ រៀល							
តម្លៃសេវារដ្ឋបាល	២០០ ០០០ រៀល							
៥១	អាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំ និងទិញ-លក់ទ្រព្យបញ្ចាំ និងទទួលប្រតិភោគដោយអនុប្បទាន	<table border="1"> <tr> <td data-bbox="1093 1288 1161 1601">តម្លៃអាជ្ញាប័ណ្ណ</td> <td data-bbox="1093 1601 1161 1883">៣ ០០០ ០០០ រៀល</td> </tr> <tr> <td data-bbox="1029 1288 1093 1601">តម្លៃសេវារដ្ឋបាល</td> <td data-bbox="1029 1601 1093 1883">៦០០ ០០០ រៀល</td> </tr> </table>	តម្លៃអាជ្ញាប័ណ្ណ	៣ ០០០ ០០០ រៀល	តម្លៃសេវារដ្ឋបាល	៦០០ ០០០ រៀល	៣០ ថ្ងៃ	១ ឆ្នាំ
តម្លៃអាជ្ញាប័ណ្ណ	៣ ០០០ ០០០ រៀល							
តម្លៃសេវារដ្ឋបាល	៦០០ ០០០ រៀល							
៥២	អាជ្ញាប័ណ្ណសាខាគ្រុមហ៊ុនអាជីវកម្មទទួលបញ្ចាំ និងទិញ-លក់ទ្រព្យបញ្ចាំ	<table border="1"> <tr> <td data-bbox="960 1288 1029 1601">តម្លៃអាជ្ញាប័ណ្ណ</td> <td data-bbox="960 1601 1029 1883">១ ០០០ ០០០ រៀល</td> </tr> <tr> <td data-bbox="896 1288 960 1601">តម្លៃសេវារដ្ឋបាល</td> <td data-bbox="896 1601 960 1883">២០០ ០០០ រៀល</td> </tr> </table>	តម្លៃអាជ្ញាប័ណ្ណ	១ ០០០ ០០០ រៀល	តម្លៃសេវារដ្ឋបាល	២០០ ០០០ រៀល	៣០ ថ្ងៃ	១ ឆ្នាំ
តម្លៃអាជ្ញាប័ណ្ណ	១ ០០០ ០០០ រៀល							
តម្លៃសេវារដ្ឋបាល	២០០ ០០០ រៀល							
៥៣	អាជ្ញាប័ណ្ណសាខាគ្រុមហ៊ុនអាជីវកម្មទទួលប្រតិភោគដោយអនុប្បទាន	<table border="1"> <tr> <td data-bbox="828 1288 896 1601">តម្លៃអាជ្ញាប័ណ្ណ</td> <td data-bbox="828 1601 896 1883">៥០០ ០០០ រៀល</td> </tr> <tr> <td data-bbox="764 1288 828 1601">តម្លៃសេវារដ្ឋបាល</td> <td data-bbox="764 1601 828 1883">១០០ ០០០ រៀល</td> </tr> </table>	តម្លៃអាជ្ញាប័ណ្ណ	៥០០ ០០០ រៀល	តម្លៃសេវារដ្ឋបាល	១០០ ០០០ រៀល	៣០ ថ្ងៃ	១ ឆ្នាំ
តម្លៃអាជ្ញាប័ណ្ណ	៥០០ ០០០ រៀល							
តម្លៃសេវារដ្ឋបាល	១០០ ០០០ រៀល							
៥៤	អាជ្ញាប័ណ្ណសាខាគ្រុមហ៊ុនអាជីវកម្មទទួលបញ្ចាំ និងទិញ-លក់ទ្រព្យបញ្ចាំ និងទទួលប្រតិភោគដោយអនុប្បទាន	<table border="1"> <tr> <td data-bbox="695 1288 764 1601">តម្លៃអាជ្ញាប័ណ្ណ</td> <td data-bbox="695 1601 764 1883">១ ៥០០ ០០០ រៀល</td> </tr> <tr> <td data-bbox="632 1288 695 1601">តម្លៃសេវារដ្ឋបាល</td> <td data-bbox="632 1601 695 1883">៣០០ ០០០ រៀល</td> </tr> </table>	តម្លៃអាជ្ញាប័ណ្ណ	១ ៥០០ ០០០ រៀល	តម្លៃសេវារដ្ឋបាល	៣០០ ០០០ រៀល	៣០ ថ្ងៃ	១ ឆ្នាំ
តម្លៃអាជ្ញាប័ណ្ណ	១ ៥០០ ០០០ រៀល							
តម្លៃសេវារដ្ឋបាល	៣០០ ០០០ រៀល							

ទំព័រទី ៨ នៃ ៨



Handwritten signature or mark.



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៣៧ ខ.ស. គ.ក. ប្រក. ០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ ផលិតបំពង់ទឹក ធុងទឹក ស៊ីរ៉េនទឹក និងផលិតផលប្លាស្ទិកផ្សេងទៀត របស់ក្រុមហ៊ុន អេច. អេស. អ. ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។

ស ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អេច. អេស. អ. (H. S. R. Co., Ltd.) តំណាងដោយ លោក សាន សុប្បមី បង្កើតរោងចក្រ ផលិតបំពង់ទឹក ធុងទឹក ស៊ីរ៉េនទឹក និងផលិតផលប្លាស្ទិកផ្សេងទៀត ដែលមានទីតាំងស្ថិតនៅ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល	លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១-ទុយោទឹក (ពីប្លាស្ទិក)	២២០០
២-ធុងទឹក (ពីប្លាស្ទិក)	២២០០
៣-ស៊ីរ៉េនទឹក (ពីប្លាស្ទិក)	២២០០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ន្លឹកឈ្មោះរោងចក្រ ៖ “រោងចក្រផលិតបំពង់ទឹក ធុងទឹក ស៊ីទែនទឹក និងផលិតផលប្លាស្ទិក ផ្សេងទៀត អច. អេស. អ.”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១១: ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១២: លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១១៣: ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១១៤: អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១១៥: ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
 រដ្ឋលេខាធិការ

 សាត សានី

- មន្ត្រីទទួលខុសត្រូវ:**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមហាផ្ទៃ
 - ក្រសួងការពារជាតិ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - សាលារាជធានីភ្នំពេញ
 "ដើម្បីជូនជ្រាប"
 - ដុចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៣៧ ខ.ស.ក.ប.ក. ០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ របស់ក្រុមហ៊ុន យីង ស្តារ ហ្គារមេន (ខេមបូឌា) ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥។

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឲ្យក្រុមហ៊ុន យីង ស្តារ ហ្គារមេន (ខេមបូឌា) (KING STAR GARMENT (CAMBODIA) CO., LTD.) តំណាងដោយ លោក WANG, JUNG-CHANG បង្កើតរោងចក្រតារាតារាជសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងចែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដបំណាច់រដ្ឋាភិបាលកម្ពុជា ISIC Rev.4 Code
១៤១០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “រោងចក្រកាត់ដេរសម្លៀកបំពាក់ ក្រុមហ៊ុន យឹង ស្តារ ហ្គាមេន (ខេមបូឌា)”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឲ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឲ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឲ្យមានប្រសិទ្ធភាពខ្ពស់។



(Handwritten signature)

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចរកសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ៣៣១ ឧប.កខ.ប្រក. ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១១ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន យឺង ស្តារ ហ្គារមេន (ខេមបូឌា) ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
 រដ្ឋលេខាធិការ

 សាត សាមី

- ធម្មនុ្ម័យ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ...

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ ផលិតខ្សែស្បែកជើង ខ្សែយឺត ខ្សែតម្បាញ ខ្សែបន្ទះបឺទ (VELCRO TAPE) និងគ្រឿងបន្ទាប់បន្សំសម្រាប់ផ្គត់ផ្គង់រោងចក្រផលិតខ្សែស្បែកជើង និងកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ចេនតៃ-យូឆាង (ខេអេចអិម) រ៉ូរ៉េន ថេប អ៊ិនធើប្រាយ ខូ អិលធើឌី ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤។

ស ្រេ ម ប

ប្រការ១៖ អនុញ្ញាតឲ្យក្រុមហ៊ុន ចេនតៃ-យូឆាង (ខេអេចអិម) រ៉ូរ៉េន ថេប អ៊ិនធើប្រាយ ខូ អិលធើឌី (CHENTAI-YUE CHANG (KHM) WOVEN TAPES ENTERPRISE CO., LTD) តំណាងដោយ លោក CHENG, HUEI-SHING បង្កើតរោងចក្រ ផលិតខ្សែស្បែកជើង ខ្សែយឺត ខ្សែតម្បាញ ខ្សែបន្ទះបឺទ (VELCRO TAPE) និងគ្រឿងបន្ទាប់បន្សំសម្រាប់ផ្គត់ផ្គង់រោងចក្រផលិតខ្សែស្បែកជើង និងកាត់ដេរសម្លៀក បំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។



(Signature)

ឈ្មោះផលិតផល	លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១- ខ្សែស្បែកជើង	១៣៩៩
២- ខ្សែយឺត, ខ្សែតម្បាញ, ខ្សែបឺទ(VELCRO TAPE)	១៣៩៩

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ " រោងចក្រផលិតខ្សែស្បែកជើង ខ្សែយឺត ខ្សែតម្បាញខ្សែបន្ទះបឺទ (VELCRO TAPE) និងគ្រឿងបន្លាស់បន្សំសម្រាប់ផ្គត់ផ្គង់រោងចក្រផលិតស្បែកជើង និងកាត់ដេរ សម្លៀកបំពាក់ ចេនតែ-យូធាង (ខេអេចអិម) រ៉ូវែន ថែប អ៊ិនធើប្រាយ ខូ អិលធើឌី "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវគាំទ្របង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឲ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឲ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឲ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម



សាត សាមី

- បង្គោលជំនួយ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តកំពង់ស្ពឺ
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៧៧ អនក្រ.បក ចុះថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ ផលិតចំណីសត្វ (សត្វផ្លែ ឆ្មា ទន្សាយ បក្សី...) និងផលិតផលិតផល ផ្សេងៗសម្រាប់សត្វចិញ្ចឹម (តុក្កតា បាល់ កន្រ្តក ទ្រុង ផ្ទះសម្រាប់សត្វចិញ្ចឹម...) របស់ក្រុមហ៊ុន កី.ដាប់បែលយូ.អ មេនូហ្វេកឈ័ររឹង ខមភេនី ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥។

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឲ្យក្រុមហ៊ុន កី.ដាប់បែលយូ.អ មេនូហ្វេកឈ័ររឹង ខមភេនី (P.W.R MANUFACTURING COMPANY LTD.) តំណាងដោយ លោក QIU BIN បង្កើតរោងចក្រ ផលិតចំណីសត្វ (សត្វផ្លែ ឆ្មា ទន្សាយ បក្សី...) និងផលិតផលិតផលផ្សេងៗសម្រាប់សត្វចិញ្ចឹម (តុក្កតា បាល់ កន្រ្តក ទ្រុង ផ្ទះសម្រាប់សត្វចិញ្ចឹម...) ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល	លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១-ចំណីសត្វ	១០៨០
២-ផលិតផលសម្រាប់សត្វចិញ្ចឹម (ពីក្រណាត់)	១៣៩៩



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “រោងចក្រផលិតចំណីសត្វ (សត្វផ្តែ ឆ្ម ទន្សាយ បក្សី.....) និងផលិត ផលិតផលផ្សេងៗសម្រាប់សត្វចិញ្ចឹម (តុក្កតា បាល់ កន្រ្តក ទ្រុង ផ្ទះ សម្រាប់សត្វចិញ្ចឹម...)”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។


ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឲ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឲ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ 





ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឲ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ

 សាត សានី

- ឧបទ្វេជ័យ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - “ដើម្បីជូនជ្រាប”
 - ដុចប្រការ១៤ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៣.៧៤.៩០៧.២០១៥.០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ របស់ក្រុមហ៊ុន ជូឌី ម៉ៅ (ខេមបូឌា) ហ្គារមេន អ៊ិនធឺ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥។

ស ្រេ ម ប

ប្រការ១៖ អនុញ្ញាតឲ្យក្រុមហ៊ុន ជូឌី ម៉ៅ (ខេមបូឌា) ហ្គារមេន អ៊ិនធឺ (JUDY MAO (CAMBODIA) GARMENT IND Ltd.) តំណាងដោយ លោកស្រី MAO, WEN-CHI បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិដំបូរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះដលិតផល
សម្លៀកបំពាក់

លេខកូដបំណាច់រដ្ឋាភិបាល ISIC Rev.4 Code
១៤១០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ "រោងចក្រកាត់ដេរសម្លៀកបំពាក់ ជូឌី ម៉ៅ (ខេមបូឌា) ហ្គារ៉េន អ៊ិនធឺ"

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឲ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឲ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឲ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ២១២ ឧប.កឧ.ប្រក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ជូឌី ម៉ៅ (ខេមបូឌា) ហ្គារ៉េន អ៊ិនធឺ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ



(Handwritten signature)

សាត សាមី

- បង្គន់ជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - “ដើម្បីជូនគ្រប់”
 - ដូចប្រការ១៥ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងពាណិជ្ជកម្ម
Ministry of Commerce
លេខ ០៤ ៩៧ ពណ.បបព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ជំរាបមក

លោកស្រី **អៀង សីវ៉ែន** ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន **ប្រសិទ្ធិ សីលូសិន**

អាសយដ្ឋាន: បុរីហាយវែន លេខ F៩ ផ្លូវឧត្តរាម័យប្រទេស សង្កាត់ទួលសង្កែ ខណ្ឌប្រស្សីកែវ រាជធានីភ្នំពេញ។

កម្មវត្ថុ: ករណីសុំកែប្រែ និងតំកល់ទុកលក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន **ប្រសិទ្ធិ សីលូសិន**

PROSETH SOLUTIONS Co., Ltd.

យោង : -សំណើរបស់ក្រុមហ៊ុន ចុះថ្ងៃទី ១៥ - ០១ - ២០១៥

-កំណត់ហេតុអង្គប្រជុំ និងសេចក្តីសម្រេចសម្រេចសម្រេច ចុះថ្ងៃទី ១២ - ០១ - ២០១៥

-លក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន ចុះហត្ថលេខា ថ្ងៃទី ១២ - ០១ - ២០១៥

តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជំរាបលោកស្រីថា: ក្រសួងពាណិជ្ជកម្មទទួលបានបញ្ជីនូវការកែប្រែ និងតំកល់ទុកលក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន **ប្រសិទ្ធិ សីលូសិន PROSETH SOLUTIONS Co., Ltd.** ដែលបានចុះបញ្ជី ពាណិជ្ជកម្មក្រោមលេខ Co.២១២៨ KH/២០១៣ ចុះថ្ងៃទី ២០-០៩-២០១៣ ទៅតាមចំណុចដូចមានចែងក្នុងលិខិត ស្នើនិងយោងខាងលើគឺ:

- ការប្តូរទីស្នាក់ការក្រុមហ៊ុន:
 - ទីស្នាក់ការចាស់: លេខ ១០១A ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
 - ប្តូរមកទីស្នាក់ការថ្មី: បុរីហាយវែន លេខ F៩ ផ្លូវឧត្តរាម័យប្រទេស សង្កាត់ទួលសង្កែ ខណ្ឌប្រស្សីកែវ រាជធានីភ្នំពេញ។
- ការបញ្ជូលសមាជិកហ៊ុនថ្មីចំនួន ០៣រូប គឺលោកស្រី អៀង សីវ៉ែន , លោកស្រី ឆេង ស៊ិនលី និងលោកស្រី ណែម ទិក្សាសក្តិ
- ការធ្វើអនុប្បទានភាគហ៊ុន
- សមាសភាពសមាជិកហ៊ុន និងការកាន់កាប់ភាគហ៊ុនថ្មី:
 - លោកស្រី **អៀង សីវ៉ែន** (សញ្ជាតិ: ខ្មែរ) កាន់កាប់ភាគហ៊ុនចំនួន ០៣០ ភាគហ៊ុន
 - លោក **សំ សុខនាង** (សញ្ជាតិ: ខ្មែរ) កាន់កាប់ភាគហ៊ុនចំនួន ១៩០ ភាគហ៊ុន
 - លោកស្រី **ឆេង ស៊ិនលី** (សញ្ជាតិ: ខ្មែរ) កាន់កាប់ភាគហ៊ុនចំនួន ០១០ ភាគហ៊ុន



- លោកស្រី **លោម ធីត្យាសក្ខី** (សញ្ជាតិ: ខ្មែរ)
កាន់កាប់ភាគហ៊ុនចំនួន ០១០ ភាគហ៊ុន
- លោក **សុខ តេន:** (សញ្ជាតិ: ខ្មែរ)
កាន់កាប់ភាគហ៊ុនចំនួន ៧៦០ ភាគហ៊ុន

-ការតែងតាំងក្រុមប្រឹក្សាភិបាលថ្មី:

- លោកស្រី **អៀង ស៊ីវ៉ែន** ប្រធានក្រុមប្រឹក្សាភិបាល
- លោក **សំ សុខនាង** អភិបាល
- លោកស្រី **ឆេង ស៊ីវ៉ែន** អភិបាល
- លោកស្រី **លោម ធីត្យាសក្ខី** អភិបាល

ប៉ុន្តែក្រុមហ៊ុនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ប្រសិនបើមានការភាន់រកណាមួយទាក់ទងនឹងការកែប្រែលក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុននេះ។

អាស្រ័យហេតុនេះ សូមលោកស្រីជ្រាប និងអនុវត្តស្របទៅតាមច្បាប់ជាធរមាន។

ជ. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម



ចម្លងជូន:

- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងសុខាភិបាល
- ក្រសួងទេសចរណ៍
- ក្រសួងព័ត៌មាន
- ក្រសួងបរិស្ថាន
- ក្រសួងអប់រំយុវជន និងកីឡា
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម
- អគ្គនាយកដ្ឋានពន្ធដារ
- សាលារាជធានីភ្នំពេញ
- មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ - មុខការ
- ឯកសារ -កាលប្បវត្តិ



ក្រសួងពាណិជ្ជកម្ម
Ministry of Commerce
លេខ ០៩០០ ពណ.ចបក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ជំរាបមក

លោកជំទាវឧកញ៉ា **លឹម ឈឹមហួរ** ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន **អឹម.អេសប៊ី.ភី ឌីវ៉ែលឡូបមិន ភូ អិលធីឌី**
អាសយដ្ឋាន: ដាន់ទី៤ មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ែកូរូត មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្មវត្ថុ: ករណីសុំកែប្រែ និងតំកល់ទុកលក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន **អឹម.អេសប៊ី.ភី ឌីវ៉ែលឡូបមិន ភូ អិលធីឌី**
M.S.P DEVELOPMENT CO., LTD.

- យោង :**
- សំណើរបស់ក្រុមហ៊ុន ចុះថ្ងៃទី ៣០ - ១២ - ២០១៤
 - កំណត់ហេតុអង្គប្រជុំ និងសេចក្តីសម្រេចសម្រេចសម្រេចសម្រេចសម្រេច ចុះថ្ងៃទី ១១ - ១២ - ២០១៤
 - លក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន ចុះហត្ថលេខា ថ្ងៃទី ១១ - ១២ - ២០១៤
 - សេចក្តីប្រកាសស្តីពីការកែប្រែលក្ខន្តិកៈក្រុមហ៊ុនក្នុងព្រឹត្តិបត្រពាណិជ្ជកម្មលេខ ៥២៣ ចេញផ្សាយថ្ងៃទី ១៥ - ០១ - ២០១៥

តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជំរាបលោកជំទាវឧកញ៉ាថា: ក្រសួងពាណិជ្ជកម្មទទួលបានចុះបញ្ជី
នូវការកែប្រែ និងតំកល់ទុកលក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុន **អឹម.អេសប៊ី.ភី ឌីវ៉ែលឡូបមិន ភូ អិលធីឌី** M.S.P
DEVELOPMENT CO., LTD. ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមលេខ Co.៣៦៨២ KH/១៩៩៨
ចុះថ្ងៃទី ១៥-០១-១៩៩៨ ទៅតាមចំណុចដូចមានចែងក្នុងលិខិតស្នើនិងយោងខាងលើគឺ:

- ការលាលែងចេញសមាជិកហ៊ុនចំនួន ០១រូប គឺលោកឧកញ៉ា ខួរ សម្បត្តិ "អភិបាលចាស់"
- ការបញ្ចូលសមាជិកហ៊ុនថ្មីចំនួន ០១រូប គឺលោក តាន់ សែនាយ
- ការធ្វើអនុប្បទានភាគហ៊ុន
- សមាសភាពសមាជិកហ៊ុន និងការកាន់កាប់ភាគហ៊ុនថ្មី:
 - លោកជំទាវឧកញ៉ា **លឹម ឈឹមហួរ** (សញ្ជាតិ: ខ្មែរ)
កាន់កាប់ភាគហ៊ុនចំនួន ៥៥០ ភាគហ៊ុន
 - លោក **តាន់ សែនាយ** (សញ្ជាតិ: ខ្មែរ)
កាន់កាប់ភាគហ៊ុនចំនួន ៥៥០ ភាគហ៊ុន
- ការកែតម្រូវក្រុមប្រឹក្សាភិបាលថ្មី:
 - លោកជំទាវឧកញ៉ា **លឹម ឈឹមហួរ** ប្រធានក្រុមប្រឹក្សាភិបាល
 - លោក **តាន់ សែនាយ** អភិបាល
- ការបន្ថែមកម្មវត្ថុអាជីវកម្ម:
 - រោងចក្រផលិតថាមពលអគ្គិសនី ផ្គត់ផ្គង់ និងចែកចាយថាមពលអគ្គិសនី ។



ដើម្បីធ្វើប្រតិបត្តិការលើមុខជំនាញនីមួយៗ ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតិជាមុនពីក្រសួង ឬស្ថាប័ន ដែលគ្រប់គ្រងមុខជំនាញទាំងនោះ។

ប៉ុន្តែក្រុមហ៊ុនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ប្រសិនបើមានការគំរាមណាមួយទាក់ទងនឹង ការកែប្រែលក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុននេះ។

អាស្រ័យហេតុនេះ សូមលោកជំទាវឧកញ៉ាជ្រាប និងអនុវត្តស្របទៅតាមច្បាប់ជាធរមាន ។ ។

៦. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

- បម្រុងជូន:**
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
 - ធនាគារជាតិនៃកម្ពុជា
 - ក្រសួងសុខាភិបាល
 - ក្រសួងទេសចរណ៍
 - ក្រសួងព័ត៌មាន
 - ក្រសួងបរិស្ថាន
 - ក្រសួងអប់រំយុវជន និងកីឡា
 - ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 - ក្រសួងសាធារណការ និងដឹកជញ្ជូន
 - ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
 - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 - រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
 - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
 - អគ្គនាយកដ្ឋានពន្ធដារ
 - សាលារាជធានីភ្នំពេញ
 - មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ - មុខការ -
 - ឯកសារ -កាលប្បវត្តិ
- ១.ស.រ

រដ្ឋលេខាធិការ



ទីទួល ភ្នំពេញ



ក្រសួងពាណិជ្ជកម្ម
Ministry of Commerce
លេខ ០៥០១ ពណ.បបត

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
សូមបញ្ជាក់ថា :

ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមួយត្រូវបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មក្រោមអត្តលេខ Co. ០២០៣KH/២០១៥ ចុះថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៥ និងទទួលស្គាល់ជានីតិបុគ្គលពេញលក្ខណៈ ច្បាប់គិតចាប់ពីកាលបរិច្ឆេទនៃការចុះបញ្ជីនេះតទៅ ដោយយោងសេចក្តីប្រកាសរបស់ក្រុមហ៊ុនដូចខាងក្រោម :

- ១- នាមករណ៍របស់ក្រុមហ៊ុន : **វីរៈ មុនី ឌីហ្សាញ អេន ខនស្ត្រាក់សិន ខូ អិលធីឌី**
VIRAK MONY DESIGN AND CONSTRUCTION Co., Ltd.
មានទ្រង់ទ្រាយជា : សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត
- ២- អភិបាលក្រុមហ៊ុន : **លោកស្រី យ៉ាត់ សុវណ្ណមុនី**
- ៣- ដើមទុនក្រុមហ៊ុន : ២០.០០០.០០០ រៀល
- ៤- ទីស្នាក់ការក្រុមហ៊ុន : លេខ ៣៣ ផ្លូវលេខ ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
- ៥- កម្មវត្ថុអាជីវកម្ម :
 - ពាណិជ្ជកម្ម: ទិញ លក់ ផ្លាស់ប្តូរទំនិញ នីហ្វែរណ អាហារណែមទំនិញគ្រប់ប្រភេទ
 - នាំចូលឱសថ សម្ភារៈបរិក្ខារពេទ្យគ្រប់ប្រភេទ
 - ការជួលដាក់ឃ្នាំងនូវផលិតផល ទំនិញគ្រប់ប្រភេទ - ការជួសជុលសម្ភារៈទំនិញគ្រប់ប្រភេទ
 - ទិញ លក់ ជួល បញ្ជាមូលនិធិពាណិជ្ជកម្ម - ទិញ លក់ ជួល ដីធ្លី ផ្ទះសំបែង
 - ប្តូរប្រាក់ កែច្នៃ ទិញ លក់ គ្រឿងអលង្ការ
 - មន្ទីរពេទ្យពិគ្រោះព្យាបាលជំងឺ
 - បើកសាលារៀន
 - ភ្នាក់ងារពាណិជ្ជកម្ម - តំណាងពាណិជ្ជកម្ម
 - សេវាពិគ្រោះយោបល់លើផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម
 - សេវាការកាងារជូនអតិថិជនធ្វើក្នុង និងក្រៅប្រទេស
 - សេវាផ្នែកព័ត៌មានវិទ្យា
 - សេវាផ្សាយពាណិជ្ជកម្ម
 - បោះពុម្ពផ្សាយ
 - ផលិតខ្សែភាពយន្ត វីដេអូ CD
 - ដឹកជញ្ជូន: ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស - រថភ្លើង និងចែកចាយទំនិញ
 - សេវាយកកម្រៃជើងសាលើការដឹកជញ្ជូន
 - សាងសង់ ជួសជុល អគារ ស្ពាន ផ្លូវ ស្ពាន ប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធបង្ហូរស្រូវ និងសិក្សាគម្រោងប្លង់សំណង់គ្រប់ប្រភេទ



- ទេសចរណ៍: សណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត
- វិនិយោគលើវិស័យកសិកម្ម: ដាំដំណាំ ចិញ្ចឹមសត្វ
- វិនិយោគលើវិស័យឧស្សាហកម្ម: ជាងចក្រ សិប្បកម្ម ។

៦- ចិរវេលា : ៩៩ ឆ្នាំ

រាល់ដំណាច់ឆ្នាំនីមួយៗ អភិបាលក្រុមហ៊ុនមានកាតព្វកិច្ចមកតំកល់ប្រតិវេទន៍ប្រចាំឆ្នាំ ដែលទាក់ទងទៅនឹងស្ថានភាពរបស់ក្រុមហ៊ុននៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។

ដើម្បីធ្វើប្រតិបត្តិការលើមុខជំនាញនីមួយៗ ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬស្ថាប័នដែលគ្រប់គ្រងមុខជំនាញទាំងនោះ និងសុំការអនុញ្ញាតលើកទីតាំងស្នាក់ការរបស់ក្រុមហ៊ុនពីអាជ្ញាធរដែនដី ។

អ្នកទទួលខុសត្រូវនៃក្រុមហ៊ុន ត្រូវអនុវត្តសមស្របទៅតាមច្បាប់ជាធរមាន ។ ។

៧. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

រដ្ឋលេខាធិការ



ចម្លងជូន:

- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល
- ក្រសួងបរិស្ថាន
- ក្រសួងទេសចរណ៍
- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងព័ត៌មាន
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- អគ្គនាយកដ្ឋានពន្ធដារ
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម
- សាលារាជធានីភ្នំពេញ
- មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ "មុខការ"

ក.ស.ន - ឯកសារ - កាលប្បវត្តិ